



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែកក្កដា



លេខ ២២៥ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 225 Volume 19 BC 2563 BE 2019

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំពិនិត្យរបៀបវារៈចំនួន៥ ១
- ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥..... ២
- ព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ៦
- អនុប្រធានទី២ព្រឹទ្ធសភាចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពី ការអភិវឌ្ឍប្រព័ន្ធសភានិយម នៅប្រទេសរុស្ស៊ី ១០
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៣



សកម្មភាពគណៈកម្មការ

- សមាជិកព្រឹទ្ធសភាទទួលមរណភាព ១៥
- ព្រឹទ្ធសភាចូលរួមវិលកទុក្ខជាមួយក្រុមគ្រួសារ និងជនរងគ្រោះក្នុងហេតុការណ៍រំលំអគារនៅខេត្តព្រះសីហនុ ១៦
- ព្រឹទ្ធសភារៀបចំសិក្ខាសាលាលេខ១៧យល់អំពី ការវិវត្តនៃភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល ១៨
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំវេទិកាថ្នាក់ស្រុកនៅខេត្តត្បូងឃ្មុំ ២០
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួយជីកស្រះទឹកចំនួន១០កន្លែង ជូនប្រជាពលរដ្ឋ..... ២២
- សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យប៉េលីយ៉េ អន្តរជាតិ ទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា ២៤
- មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យកន្ទុលជ្រំ ទស្សនកិច្ចសិក្សាលេខ១៧យល់អំពីព្រឹទ្ធសភា..... ២៥
- គណៈកម្មការទី១ព្រឹទ្ធសភាចែកកងជូនកុមារគ ថ្លង់ និងពិការ នៅខេត្តកំពង់ចាម ២៦
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា..... ២៧
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣៣
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៩
- ការងារទទួលពាក្យបណ្តឹង ៤០
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៤១



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបង្កើនសមត្ថភាពមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល ៤២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០១៩..... ៤៤
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩..... ៤៦
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីលើជំនាញការធ្វើរបាយការណ៍ឆ្លុះបញ្ចាំងលទ្ធផល..... ៤៧
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៩



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ជឹម សៀន

លោក កុក វ៉ៃ

លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការិក្សាទូរ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលព្រះរាជដំណើរព្រះមហាក្សត្រក្នុងព្រះរាជពិធី រុក្ខទិវា នៅខេត្តក្រចេះ។
ក្របក្រោយ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សំណេះសំណាលជាមួយកម្មករកំពុងសាងសង់ និងកម្លាំងម៉ាស៊ីនបូមទឹក នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្រចាំការមគ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំពិនិត្យរបៀបវារៈចំនួន៥



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំ ពិនិត្យរបៀបវារៈចំនួន៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បី បន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដោយ មានរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអេសភី អេចភី (ខេមបូឌា) ឯ.ក។

២- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល

នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេចក វីញូវេប៊ីល ឯ.ក។

៣- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេចក ខូអិលធីឌី។

៤- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា សមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

៥- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣។

(អត្ថបទ៖ ទេព មករា រូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤

នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៤៨រូប។

អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន៥ រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក។

ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាព ៨០មេហ្គាវ៉ាត់ គឺជាគម្រោងអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានបញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនី ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាដូចជា៖

- ទទួលបាននូវប្រភពអគ្គិសនីមួយ ដែលចេញពីធនធានធម្មជាតិក្នុងស្រុក កាត់បន្ថយការប្រើប្រាស់ប្រេង និងមានថ្លៃលក់ថេរ ក្នុងរយៈពេល ៣៥ឆ្នាំ គឺ ៧,៩ សេនប្រាក់ដុល្លារ

អាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានឆាប់រហ័ស។

- នឹងបង្កើតប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការផ្តល់ការងារយ៉ាងច្រើននៅពេលសាងសង់ និងប្រតិបត្តិការ។ ប្រជាជនមួយចំនួនក៏អាចបង្កើតប្រាក់ចំណូលពីមុខរបរជំនួញផ្ទាល់របស់ពួកគេ ដែលទាក់ទងនឹងសកម្មភាពគម្រោង។

- ដោយសារភូមិសាស្ត្រធម្មជាតិអំណោយផល បានធ្វើឱ្យគម្រោងនេះមានលក្ខណៈពិសេស ដែលអាចរក្សាទឹកទុកសម្រាប់ការផលិតថាមពលនៅរដូវប្រាំងរហូតដល់៧០% ខុសពីគម្រោងដទៃទៀត ដែលតាមធម្មតាការផលិតថាមពលនៅរដូវប្រាំងបានត្រឹម ៣០% ឬក៏រណីខ្លះធ្លាក់ចុះទាបជាងនេះ ជាក់ស្តែងដូចនៅរដូវប្រាំងឆ្នាំ២០១៩នេះ ជាឧទាហរណ៍។ លក្ខណៈពិសេសនេះហើយដែលគម្រោងនេះត្រូវបានស្វាគមន៍។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព

ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេចេក វិញ្ញាប័ណ្ណ ឯ.ក។

ដើម្បីបំពេញឱ្យបានតាមកំណើនតម្រូវការអគ្គិសនីចំពោះ មុខ និងទៅពេលអនាគត រាជរដ្ឋាភិបាលបានអនុម័ត គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីមួយចំនួនជាលក្ខណៈ បន្ទាន់ ក្នុងនោះបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ស្មេចេក វិញ្ញាប័ណ្ណ ឯ.ក ធ្វើការវិនិយោគដំឡើងបន្ថែមផ្ទាំងសូឡា ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព ២០មេហ្គាវ៉ាត់ ដែលអាចនឹងដាក់ឱ្យដំណើរការនៅក្នុង ខែធ្នូ ឆ្នាំ២០១៩នេះ លើទីតាំងដែលមានស្រាប់បច្ចុប្បន្ន ស្ថិតក្នុងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះ- អាទិត្យអានុភាព ៦០មេហ្គាវ៉ាត់ នៅតំបន់ត្នោតពង ស្រុក ខ្សុំ ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនសាមី។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ ព្រមចំនួន១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋា- ភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព

ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេចេក ខូអិលធីឌី។

កាលពីរដូវប្រាំងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបាន ប្រឈមនឹងបញ្ហាកង្វះអគ្គិសនី ដោយសារកំណើនតម្រូវ ការប្រើប្រាស់អគ្គិសនីផង និងម្យ៉ាងទៀតដោយសារព្រះ- រាជាណាចក្រកម្ពុជា បានទទួលរងនូវបាតុភូតធម្មជាតិរាំង ស្ងួតផង ជាហេតុនាំឱ្យការផលិតថាមពលអគ្គិសនីពីស្ថានីយ វារីអគ្គិសនីនានាមានការថយចុះយ៉ាងខ្លាំង។

ដើម្បីបំពេញឱ្យបានតាមកំណើនតម្រូវការអគ្គិសនី ចំពោះមុខ និងនាពេលអនាគត រាជរដ្ឋាភិបាលបានអនុ- ម័តគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីមួយចំនួនជាលក្ខណៈ បន្ទាន់ ក្នុងនោះបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ស្មេចេក ខូអិលធីឌី សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយ ព្រះអាទិត្យមានអានុភាពសរុប១២០មេហ្គាវ៉ាត់ មានចំនួន ២កន្លែង គឺទី១. អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង និងទី២. អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ ដែល អាចនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ និងនៅដើម ឆ្នាំ២០២១ខាងមុខ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រាត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា



ឯកឧត្តម គង់ សារាជ ឡើងអានរបាយការណ៍



ឯកឧត្តម ស៊ុយ សែម ឡើងការពារសេចក្តីព្រាងច្បាប់

លើកទី២ នីតិកាលទី៦។

ឯកឧត្តម **ស៊ីយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឱ្យមានប្រសិទ្ធភាព និងដើម្បីធានាបាននូវការអភិរក្សយូរអង្វែង និងប្រើធនធានមានជីវិត និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឱ្យមាននិរន្តរភាព។ ម៉្យាងវិញទៀត កិច្ចព្រមព្រៀងនេះមានគោលបំណងទប់ស្កាត់ផលនេសាទ ដែលមានប្រភពពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតចូលទៅក្នុងទីផ្សារអន្តរជាតិ និងមិនលើកទឹកចិត្តឱ្យចូលរួមក្នុងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

តាមរយៈការចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖

- បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត
- ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ
- កែលម្អតម្លាភាពក្នុងអភិបាលកិច្ចផលជល
- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ
- ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយ-



ឯកឧត្តម វេជ្ជ សាខុន ឡើងការពារសេចក្តីព្រាងច្បាប់

ការណ៍ និងគ្មានការអនុញ្ញាត

-សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត

-កម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែម ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រាដោយឡែកកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត រួមមាន១០ផ្នែក និង៣៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមចំនួន១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

ឯកឧត្តម **វេជ្ជ សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីសម្រេចនូវ
វត្ថុបំណងសំខាន់ៗ គឺ៖

១-ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈម
ចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការ
យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្នុងអាណត្តិ
កាលរបស់ផែនការនេះទាំងមូល

២-ដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយ
នានាដល់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ សម្រាប់
ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋា-
ភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
កម្ពុជាតាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិកាល
របស់ផែនការ ដើម្បីស្ថិតភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយ
ភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជា-
ជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេស
ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា
ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៣-ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដាន
ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផ.យ.អ.ជ
២០១៩-២០២៣ របស់ក្រសួង ស្ថាប័ននានា។

ផែនការយុទ្ធសាស្ត្រនេះ នឹងមានតួនាទីយ៉ាងសំខាន់
ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជ-
រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុ-
កោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាពកម្ពុជា២០១៦-២០៣០។



ឯកឧត្តម នាយ ថន ឡើងការពារសេចក្តីព្រាងច្បាប់

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា
ដោយឡែកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-
២០២៣ មាន៧ជំពូក ត្រូវបានរដ្ឋសភា នៃព្រះរាជាណា-
ចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១១២សំឡេង នៃចំនួន
សមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ
២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **នាយ ថន** ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងផែនការ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រី
ជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារ
សេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់

ព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍
ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គសិក្ខាសាលា

នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ក្រប- ខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ (SDGs) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណា- ល័យព្រឹទ្ធសភា។


ថ្ងៃក្នុងឱកាសបើកអង្គសិក្ខាសាលានាពេលនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បាន មានប្រសាសន៍ថា សិក្ខាសាលានេះជាវេទិកាមួយដ៏មាន សារសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជា

ពិសេសសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបានដោយជោគជ័យនូវព័ត៌មាន និងចំណេះ- ដឹងថ្មីៗទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការកសាង សមត្ថភាព ដែលផ្តល់ដោយអង្គសិក្ខាសាលានេះ នឹងក្លាយ ជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចចិត្តនៅពេលព្រឹទ្ធ- សភា និងរដ្ឋសភាត្រូវពិនិត្យ ពិភាក្សាអនុម័តច្បាប់ថវិកា និងច្បាប់នានា ពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឱ្យឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាងនេះទៅទៀត ក្នុងឋានៈជាតំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក សមាជិកាព្រឹទ្ធសភាអាចយកព័ត៌មាន ទាំងនេះទៅផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និង ជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួម អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឱ្យ សម្រេចបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ការជួបជុំគ្នានៅពេលនេះ គឺជាកាលានុវត្តភាព ដ៏មានតម្លៃសម្រាប់ស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុង



ឯកឧត្តម យ៉ង់ សែម ថ្លែងសូន្យកថាស្វាគមន៍



សម្តេច សាយ ឈុំ ថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា

ការបង្ហាញដល់ប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើអាទិភាពរបស់កម្ពុជាជាក់ស្តែង។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងប្រទេសនានាលើពិភពលោក បានព្រមព្រៀងគ្នាលើរបៀបវារៈឆ្នាំ២០៣០ ដែលជាការប្តេជ្ញាចិត្តសកល ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពបរិយាបន្ន និងមិនបោះបង់នរណាម្នាក់ចោលឡើយ។ ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរការធ្វើមូលដ្ឋានវិយកម្មក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយ

ចីរភាពនៅចុងឆ្នាំ២០១៥ ដោយបានពិនិត្យ និងរៀបចំគោលដៅ ចំណុចដៅ និងសូចនាករឱ្យស្របតាមអាទិភាពជាតិ។ នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០» ដែលតម្រូវឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឱ្យមានប្រសិទ្ធភាព។ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គឺជាការសំយោគបញ្ចូលគ្នានូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ឱ្យស្របគ្នាទៅនឹងទិសដៅអាទិភាពអភិវឌ្ឍន៍ជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានេះ នឹងត្រូវបានធ្វើសមាហរណកម្មទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ ជាពិសេសត្រូវប្រើជាធាតុចូលដ៏សំខាន់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣ ដែលអង្គសភាទើបបានពិនិត្យ និងអនុម័តកាលពីពេលថ្មីៗនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដើម្បីឱ្យអង្គនីតិបញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ចូលរួមចំណែកក្នុង



សមាជិកព្រឹទ្ធសភា រដ្ឋសភា និងភ្ញៀវភក្តិវិស័យសេដ្ឋកិច្ចសិក្សាសាលា

ភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការ
ក្រើនរឿងការអនុវត្ត ការតាមដាន ត្រួតពិនិត្យ និងវាយ
តម្លៃ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
កម្ពុជា អង្គនីតិបញ្ញត្តិចាំបាច់ត្រូវទទួលបានព័ត៌មានគ្រប់
ជ្រុងជ្រោយ ដើម្បីពង្រីកចំណេះដឹង និងសម្រួចតួនាទីរបស់
ខ្លួន ក្នុងការសហការរួមជួយរាជរដ្ឋាភិបាលលើការអនុវត្ត
ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា
ឱ្យព្រះរាជាណាចក្រកម្ពុជាឈានទៅសម្រេចបាននូវចក្ខុ-
វិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ
២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ
២០៥០។

ក្នុងក្របខ័ណ្ឌទស្សនវិស័យខាងលើនេះ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ក៏បានផ្តល់ជាអនុសាសន៍មួយ
ចំនួន ដើម្បីជួយជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាពកម្ពុជា ដែលជាក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់
អង្គនីតិបញ្ញត្តិយកធ្វើជាមូលដ្ឋាន ដែលមានដូចតទៅ៖
១. អង្គនីតិបញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) មានតួនាទីសំខាន់
ណាស់ក្នុងការកសាងច្បាប់ដើម្បីធានាបានភាពម្ចាស់ការ
ឱ្យស្របទៅនឹងតម្រូវការនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព។ ក្នុងនោះ ជាចាំបាច់ត្រូវជំរុញលើកទឹកចិត្តឱ្យមាន
គណនេយ្យភាពសាធារណៈ ការចូលរួមពីសាធារណជន

ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងប្រកបដោយបរិយាបន្ន។
ព្រមជាមួយគ្នានេះ អង្គនីតិបញ្ញត្តិត្រូវពិនិត្យ អនុម័តបណ្តា
សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល ឱ្យធានាបាន និង
ឆ្លុះបញ្ចាំងទៅនឹងគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងចូល
រួមសម្រេចឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាពនៅឆ្នាំ២០៣០។ ២. អង្គនីតិបញ្ញត្តិ (ព្រឹទ្ធ-
សភា និងរដ្ឋសភា) មានតួនាទីពិនិត្យ និងអនុម័តថវិកាប្រចាំ
ឆ្នាំ។ ការអនុម័តសេចក្តីព្រាងច្បាប់ថវិកា ចាំបាច់ត្រូវមាន
ភាពស៊ីជម្រកគ្នា សង្គតិភាពស្របទៅនឹងគោលដៅអភិ-
វឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ព្រមទាំងសមិទ្ធផលដែល
សម្រេចបានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៣០។ ៣. អង្គ-
នីតិបញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ត្រូវតាមដាន ឈ្វេង
យល់ជាក់ស្តែងជាប្រចាំឆ្នាំ ដែលជាធាតុដ៏សំខាន់សម្រាប់
ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា
តាមរយៈការធ្វើវេទិកាសាធារណៈ ឬយន្តការដទៃទៀតនៅ
ថ្នាក់មូលដ្ឋាន ដើម្បីប្រមូលមតិយោបល់របស់ប្រជាពល-
រដ្ឋទូទៅទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាព។ ៤. អង្គនីតិបញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា)
មានតួនាទីជាតំណាងឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស
គឺត្រូវចុះជាប់នឹងមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងក្រុម
ប្រឹក្សាឃុំ សង្កាត់ និងបណ្តាអង្គការសង្គមស៊ីវិល ដើម្បី



ទិដ្ឋភាពសមាជិកព្រឹទ្ធសភា រដ្ឋសភា និងភ្ញៀវកិត្តិយសចូលរួមសិក្ខាសាលា

ឈ្វេងយល់អំពី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំង ចំណុចខ្លាំង ចំណុចខ្សោយ ចន្លោះប្រហោងក្នុងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា រហូតដល់ ឆ្នាំ២០៣០។ និង៥.ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋា- ភិបាល ក្រសួងផែនការនឹងបន្តផ្តល់នូវកិច្ចសហការល្អ និង ផ្តល់ព័ត៌មាន និងឯកសារនានា ជាបន្តបន្ទាប់ដល់ព្រឹទ្ធសភា និងរដ្ឋសភាអំពីគ្រប់ដំណាក់កាលនៃការអនុវត្តក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមាន ការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋ- សភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមកិច្ច សហការរៀបចំរវាងព្រឹទ្ធសភា ក្រសួងផែនការ កម្មវិធីអភិ- វឌ្ឍន៍សហប្រជាជាតិ(UNDP) និងវិទ្យាស្ថានសភាកម្ពុជា។

ក្នុងដំណើរការកម្មវិធីនៃអង្គសិក្ខាសាលា មានការថ្លែង សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តម **យ៉ង់ សែម** ប្រធាន គណៈកម្មការទី១ព្រឹទ្ធសភា ចំណាប់អារម្មណ៍របស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា លោកស្រី Rizvna De Alwis ប្រធានស្តីទីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំ កម្ពុជា និងលោក **គឹមយាត ដាវ៉ារីទ្ធ** នាយកវិទ្យាស្ថាន សភាកម្ពុជា។ ក្រៅពីនេះ អង្គសិក្ខាសាលាក៏មានការពិភាក្សា និងធ្វើបទបង្ហាញស្តីពី ស្ថានភាពទូទៅនៃ SDGs ក្នុងក្រប- ខ័ណ្ឌសកល និងការវាយតម្លៃការអនុវត្ត SDGs ដោយ លោកបណ្ឌិត Richard Marshall អ្នកជំនាញ SDGs UNDP និងការធ្វើបទបង្ហាញស្តីពី ដំណើរការធ្វើមូលដ្ឋាននីយកម្ម SDGs និងការរៀបចំក្របខ័ណ្ឌ CSDGs៖ បញ្ហាប្រឈម និងទិសដៅបន្ត និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ត CSDGs៖ របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត និងការប្រមូលទិន្នន័យសម្រាប់ការវាយ

តម្លៃ បញ្ហាប្រឈម និងទិសដៅបន្ត ដោយឯកឧត្តម **ម៉ុង សុវណ្ណឌី** អគ្គនាយករងផែនការ នៃក្រសួងផែនការទទួល បន្ទុក SDGs ។

(អត្ថបទ៖ លោក សួង បញ្ញា រូបភាព៖ លោក គឹម សិទ្ធិ)



ឯកឧត្តម អ៊ុំ សារីទ្ធ ឡើងមានចំណាប់អារម្មណ៍



លោកស្រី Rizvna De Alwis ឡើងមានចំណាប់អារម្មណ៍



លោក គឹមយាត ដាវ៉ារីទ្ធ ឡើងមានចំណាប់អារម្មណ៍

អនុប្រធានទី២ព្រឹទ្ធសភាចូលរួមវេទិកាអន្តរជាតិលើកទី២
ស្តីពី ការអភិវឌ្ឍប្រព័ន្ធសភានិយម នៅប្រទេសរុស្ស៊ី



ឯកឧត្តម ទេព ងន ឡើងថ្លែងសុន្ទរកថាក្នុងវេទិកាអន្តរជាតិលើកទី២ នៅប្រទេសរុស្ស៊ី

តបតាមការអញ្ជើញរបស់ ឯកឧត្តម Vyacheslav Volodin ប្រធានសភាខ្មែរ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញទៅចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពី ការអភិវឌ្ឍប្រព័ន្ធសភានិយម ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី ដែលមានការចូលរួមពីសមាជិកសភា និងអ្នកជំនាញប្រមាណ៨០០ នាក់ មកពីប្រទេសចំនួន១៣០។

វេទិកាអន្តរជាតិលើកទី២នេះ គណៈប្រតិភូសភាកម្ពុជា បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្នែក ផ្នែកលើស្មារតីចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ស្របតាមគោលនយោបាយបើកចំហជើងមេឃ តាមរយៈការបើកចំហកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។ គណៈប្រតិភូសភាកម្ពុជានៅក្នុងគ្រប់កិច្ចប្រជុំនៃវេទិកាអន្តរជាតិលើកទី២នេះ បានរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកដំណោះ-

ស្រាយ និងខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការចូលរួមដោយស្មើមុខស្មើមាត់ ក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកលនានា។ ក្នុងក្របខ័ណ្ឌទ្វេភាគីវិញ គណៈប្រតិភូបានជួបប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូសភារុស្ស៊ី និងអ៊ីតាលី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

វេទិកាអន្តរជាតិលើកទី២នេះ ប្រារព្ធពិធីបើកក្រោមអធិបតីភាពលោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ ឯកឧត្តម Vyacheslav Volodin ប្រធានសភាខ្មែរ និងឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី។

នៅក្នុងឱកាសចូលរួមសម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាអន្តរជាតិលើកទី២នេះ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានឡើងថ្លែងសុន្ទរកថាផ្តោតសំខាន់លើ៖

-ការឈានទៅរកភាពមិនប្រាកដប្រជា និងមិនអាចព្យាករណ៍របស់ពិភពលោក ដែលគំរាមកំហែងដល់សណ្តាប់-



ទិដ្ឋភាពក្នុងវេទិកាអន្តរជាតិលើកទី២

ធ្លាប់ និងនិម្មាបនកម្មអន្តរជាតិ ដោយសារតែការកើនឡើង
នៃនិន្នាការឯកតោភាគី ការគាំពារនិយម សង្គ្រាមពាណិជ្ជ-
កម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

-ការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា
និងការទូតសភា ដែលពិតជាមានសារសំខាន់ដល់ដំណើរ
ការរក្សាសន្តិភាព និងសន្តិសុខពិភពលោក

-ការមកដល់នៃបច្ចេកវិទ្យាឌីជីថលក្នុងសម័យបដិវត្តន៍
ឧស្សាហកម្ម ៤.០ ដែលបានបង្កើតទាំងកាលានុវត្តភាព
និងបញ្ហាប្រឈមដល់គ្រប់ប្រទេសទាំងអស់ ហើយបច្ចេក-
វិទ្យាឌីជីថលនេះ បាននឹងកំពុងបញ្ញាបយ៉ាងឆាប់រហ័ស
ទៅក្នុងសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្មសកល។

ក្រៅពីការចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី២
នៃវេទិកាអន្តរជាតិលើកទី២នេះ គណៈប្រតិភូសភាកម្ពុជា
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនានា ក្រោមក្របខ័ណ្ឌ
វេទិកាអន្តរជាតិលើកទី២ស្តីពី ការអភិវឌ្ឍប្រព័ន្ធសភានិយម
រួមមាន៖

ឯកឧត្តម ស្វេស ឃ័រ៉ា អនុប្រធានគណៈកម្មការទី៥
រដ្ឋសភា បានចូលរួមកិច្ចប្រជុំស្តីពី ការតាក់តែងច្បាប់ និង
ក្របខ័ណ្ឌគតិយុត្តសម្រាប់អនាគតនៃវិស័យឌីជីថល៖ បញ្ហា

ប្រឈម និងដំណោះស្រាយ ដោយពិភាក្សាលើបញ្ហាសកល
សំខាន់ៗ ដូចជា៖ សាកលភារូបនីយកម្មនៃគំនិត និងបច្ចេក-
វិទ្យា សារសំខាន់នៃសេដ្ឋកិច្ចឌីជីថល (Digital economy)
ហានិភ័យ និងការគំរាមកំហែងនៃវិស័យឌីជីថល បញ្ហា
ប្រឈម និងដំណោះស្រាយ។ល។

ឯកឧត្តម ស្រី បេន សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា
បានចូលរួមកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការអន្តរសភា
ដោយបានពិភាក្សាលើបញ្ហាសកលសំខាន់ៗដូចជា៖ ការ
ប្រែប្រួលអាកាសធាតុ អំពើភេរវកម្ម ពាណិជ្ជកម្ម ការផ្លាស់
ប្តូរចំណេះដឹង ការលើកកម្ពស់សកម្មភាពរបស់សមាជិក
សភាក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីសន្តិភាព ការ



ឯកឧត្តម ស្រី បេន ចូលរួមប្រជុំកិច្ចសហប្រតិបត្តិការអន្តរសភា

ជំរុញកិច្ចសន្ទនាអន្តរសាសនា បញ្ហាសង្គម ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់។ កិច្ចប្រជុំបានផ្តោតសំខាន់ថា កិច្ចសហប្រតិបត្តិការអន្តរសភា ជាមធ្យោបាយក្នុងការផ្លាស់ប្តូរការគំរាមកំហែង និងបញ្ហាប្រឈមទៅជាជោគជ័យថ្មី ដែលនាំមកនូវការអភិវឌ្ឍ កិច្ចសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងជាវេទិកាសម្រាប់សន្តិភាព ការអភិវឌ្ឍ និងសម្រាប់អនាគតនៃពិភពលោកថ្មី។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាលើសក្តានុពលនៃកិច្ចសហប្រតិបត្តិការពហុភាគី បញ្ហាសិទ្ធិមនុស្ស នីតិវិធីទេសន្តប្រវេសន៍ និងការគំរាមកំហែងផ្នែកឌីជីថល។

ឯកឧត្តម **លី វេង** សមាជិកគណៈកម្មការទី៦រដ្ឋសភាបានចូលរួមកិច្ចប្រជុំស្តីពី សន្តិសុខអន្តរជាតិ៖ កិច្ចពិភាក្សារបស់អ្នកតាក់តែងច្បាប់ ដើម្បីសន្តិភាព និងស្ថិរភាព ដោយពិភាក្សាលើកបញ្ហាសកលសំខាន់ៗដូចជា៖ ភេរវកម្មអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខតាមប្រព័ន្ធអ៊ិនធើណែត សន្តិសុខតាមព្រំដែនសមុទ្រជាដើម។ អង្គប្រជុំបានកត់សម្គាល់ថា ក្នុងចំណោមការគំរាមកំហែងធំៗចំពោះសន្តិសុខនិងសន្តិភាពអន្តរជាតិ គឺមានតែភេរវកម្មអន្តរជាតិទេ ដែលជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខនៅលើពិភពលោក។ អំពើភេរវកម្ម គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរអាវុធខុសច្បាប់ ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរមនុស្ស។

ក្នុងឱកាសចូលរួមវេទិកាអន្តរជាតិលើកទី២នេះ ឯកឧត្តម **ស្នួស យ៉ាវ៉ា** តំណាងឱ្យឯកឧត្តម **ទេព ខន** បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភារុស្ស៊ី ដឹកនាំដោយឯកឧត្តម Chepa Aleksei អនុ-



គណៈប្រតិភូសភាកម្ពុជាជួបជាមួយគណៈប្រតិភូសភារុស្ស៊ី

ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាខ្មែររុស្ស៊ី និងគណៈប្រតិភូសភាអ៊ីតាលី ដឹកនាំដោយឯកឧត្តម Matteo Salvini សមាជិកសភាអ៊ីតាលី។

វេទិកាអន្តរជាតិលើកទី២នេះ ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ អង្គវេទិកាក៏បានអនុម័តសេចក្តីប្រកាសចុងក្រោយផងដែរ។

ក្រៅពីការចូលរួមក្នុងអង្គវេទិកា គណៈប្រតិភូសភាកម្ពុជាបានអញ្ជើញចូលរួមកម្មវិធីវប្បធម៌ដូចជា៖ ការទស្សនកិច្ចវិមានក្រែមឡាំង ជិះទូកកម្សាន្តតាមដងទន្លេម៉ូស្កូ និងទស្សនកិច្ចមហោស្រព State Academic Bolshoi ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ ឧទ្ទកាល័យអនុប្រធានទី២ព.ស)



ប្រធានាធិបតីរុស្ស៊ី អញ្ជើញបិទអង្គវេទិកាអន្តរជាតិលើកទី២

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានកំពុងសាង-
សង់ និងដំឡើងម៉ាស៊ីនបូមទឹកបន្ថែម នៅក្នុងបរិវេណ
ស្ថានីយបូមទឹក បឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុនទី២
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល
ជាមួយនឹងក្រុមមន្ត្រីសង្កាត់ ភូមិ កងកម្លាំងប្រជាការពារ
និងយុវជនសង្កាត់ច្បារអំពៅទី១ ប្រមាណជាង៣០នាក់
នៅសាលាសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានី
ភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យ
រុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិក្រោម
ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានីយផ្សព្វផ្សាយ និង
ស្ដារព្រៃឈើក្បាលដំរី ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី
ស្រុកសំបូរ ខេត្តក្រចេះ។



✽ នារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសម្តេច-
ចៅហ្វាវាំងវររៀងជ័យអធិបតីស្រីង្គារ **គង់ សំអុល** ឧប-
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញ
ជាគណៈអធិបតីភាពក្នុងពិធីបូជាសពលោកវីរៈសេនីយ៍ឯក
ស៊ី សៀង អតីតនាយទាហានជាន់ខ្ពស់ នៃកងយោធពល-
ខេមរភូមិន្ទ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៩០ឆ្នាំ
ដោយជរាពាធ នៅទីលាបនដ្ឋានក្នុងបរិវេណវត្តទំនប់ ស្ថិត
ក្នុងភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធសពងកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជើញនាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។



✽ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី ការឈ្វេងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅវិមានរដ្ឋសភា។



✽ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន និងទៀនព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រឹមសចំនួន៤វត្ត គឺវត្តប្រាំបីមុំ វត្តដំណាក់រាជា វត្តទេពប្រណម្យ និងវត្តឈើស្លែងផ្អែម ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានពលីជីវិត នៅក្នុងវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។



សមាជិកព្រឹទ្ធសភាទទួលមរណភាព



ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយ ក្រៀមក្រំជាទីបំផុត ដោយឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** ត្រូវបានតម្កល់ទុកធ្វើបុណ្យទុក្ខណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តបទុមវតីស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៥ នៅភូមិព្រៃគ្រីខាងជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានលោកឪពុកឈ្មោះ **ម៉ែ ឡាយ** និងអ្នកម្តាយឈ្មោះ **កែវ ហ៊ុន**។ ឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** មានបងប្អូនបង្កើតចំនួន៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ដែលឯកឧត្តមជាកូនទី១ ក្នុងគ្រួសារ។ ២. លោកស្រី **ម៉ែ សុខហេង** ៣. លោក **ម៉ែ ម៉េងឃាង** (ហៅលាង) ស្លាប់។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩១ ឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ **សំរិទ្ធ សំណាង** ហើយទទួលបានចំណងជីវិតប្រុស ស្រី ចំនួន៦នាក់ (ប្រុស៤នាក់ ស្រី២នាក់) មានរាយនាមដូចតទៅ៖ ១. លោក **ឡាយ វណ្ណឌី** ២. លោក **ម៉ែ វណ្ណជា** ៣. លោក **ម៉ែ វណ្ណលេ** (ស្លាប់) ៤. លោកស្រី **ពិសិដ្ឋ ជានិច្ច** ៥. កញ្ញា **ពិសិដ្ឋ កន្ទិកា** និង៦. លោក **ពិសិដ្ឋ តេន**។

ការងារដែលឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** បានបំពេញ

មានដូចតទៅ៖

- ឆ្នាំ១៩៦៧-១៩៧០ មគ្គុទេសក៍ទេសចរណ៍
- ឆ្នាំ១៩៧០-១៩៧៥ មេបញ្ជាការកងវរសេនាតូចលេខ ៣៤៥ និងជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹក មុខកំពូល ក្រសួងការពារជាតិ
- ឆ្នាំ១៩៧៥-១៩៧៩ រស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (ជាប់ពន្ធនាគារ ៣ឆ្នាំ)
- ឆ្នាំ១៩៧៩-១៩៩៣ អនុប្រធានភូមិភាគទី៥
- ឆ្នាំ១៩៩៣-១៩៩៥ អនុប្រធាននាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ
- ឆ្នាំ១៩៩៥-១៩៩៨ តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល និងជាលេខាធិការគណៈកម្មការទី៣ រដ្ឋសភា
- ឆ្នាំ១៩៩៨-២០០៦ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
- ឆ្នាំ២០០៦-២០១២ សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនីតិកាលទី២
- ថ្ងៃ៣០ ខែតុលា ឆ្នាំ២០០៩ ត្រូវបានជំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្តោតម៉ាសបួន នៃកងយោធពលខេមរភូមិន្ទ
- ឆ្នាំ២០១២-២០១៨ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនីតិកាលទី៣
- ឆ្នាំ២០១៨-បច្ចុប្បន្ន សមាជិកព្រឹទ្ធសភា នីតិកាលទី៤ តាមរយៈវិវភាពដ៏ឧត្តម និងស្មោះត្រង់ផងខាងលើឯកឧត្តម **ឡាយ អ៊ុំពិសិដ្ឋ** ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសប្រទានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ដូចតទៅ៖
មេដាយឯករាជ្យជាតិ គ្រឿងឥស្សរិយយសជាតូបការ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់មហាសេនា គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបតី គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សុប្បទិ គ្រឿងឥស្សរិយយសសុវត្ថាថ្នាក់អស្សុប្បទិ មេដាយការពារជាតិថ្នាក់ មាស ប្រាក់ និងសំរិទ្ធិ មេដាយសេនាជ័យសិទ្ធិ មេដាយមាសការងារ និងបានទទួលគ្រឿងឥស្សរិយយសសុវត្ថាថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបញ្ចូលរួម។

(អត្ថបទ៖ លោក នុត សុទ្ធៈ)

ព្រឹទ្ធសភាចូលរួមវិវត្តកម្មជាមួយក្រុមគ្រួសារ និងជនរងគ្រោះ
ក្នុងហេតុការណ៍រំលោភនៅខេត្តព្រះសីហនុ



ឯកឧត្តម គង់ សារាជ អញ្ជើញសួរសុខទុក្ខជនរងគ្រោះរំលោភ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ដោយទទួលបានដំណឹងយ៉ាងសោកសង្រេង ពីឧបទ្វី-
ហេតុរំលោភកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ កាលពី
ម៉ោងជិត៥ឡើងវិញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាល
ឱ្យមនុស្ស២៨នាក់បានស្លាប់បាត់បង់ជីវិត និង២៦នាក់បាន
រងរបួសធ្ងន់ និងស្រាល។ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះ-
រាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម **គង់ សារាជ**
ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុម
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះ
សួរសុខទុក្ខ និងបាននាំយកថវិការបស់សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ទៅប្រគល់ជូនជនរង-
គ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ក្រៅពីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
ដឹកនាំដោយឯកឧត្តម **ជា ខេន្ទ** ប្រធានក្រុម និងជាប្រធាន
គណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំ
ភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន**
ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុម
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម
ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១
ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និង
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះ
សួរសុខទុក្ខ ព្រមទាំងនាំយកថវិការបស់សម្តេចប្រធាន



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ប្រគល់ថវិកាដល់គ្រួសារសាព

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រគល់ថវិកាដល់គ្រួសារសាព



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រគល់ថវិកាដល់គ្រួសារសព
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរងគ្រោះ និង
ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព។

លោក **កែវ ស្រី** ស្វាមីនៃសពលោកស្រី **ពិន លំអ**
ដែលបានទទួលមរណភាព នៅក្នុងការរំលឹកអត្តសញ្ញាណ
៧ជាន់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ
បានរៀបរាប់អំពីព្រឹត្តិការណ៍នៃការរំលឹកអត្តសញ្ញាណនោះថាប្រពន្ធ
របស់លោកមិនមែនជាកម្មករសំណង់ទេ គាត់គឺជាអ្នកបក
ប្រែភាសាចិន (ចិន ថៃ អង់គ្លេស) នៅសំណង់អគារដែល
រលំនេះ។ នៅថ្ងៃកើតហេតុប្រពន្ធរបស់លោក ត្រូវធ្វើការងារ
បន្ថែមម៉ោងជាមួយនឹងកម្មករផ្សេងៗទៀតដែរ។

ជាមួយគ្នានេះ លោក **កែវ ស្រី** បានថ្លែងអំណរគុណ
ដល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក
រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះទៅពិនិត្យ



ឯកឧត្តម **អ៊ុក គង់** ប្រគល់ថវិកាដល់គ្រួសារសព
បញ្ហាផ្ទាល់ទាំងថ្ងៃ ទាំងយប់ ដោយមិនខ្វល់ពីកម្លាំងកាយ
កម្លាំងចិត្ត ដែលបានចាត់ចែងកម្លាំង ដើម្បីកាយយកសព
ប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំពិធីបុណ្យសពតាម
ប្រពៃណី សាសនា និងបានជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើន
ដល់ក្រុមគ្រួសារសពនីមួយៗ ដែលមិនគិតស្មានថា នឹង
ទទួលបានថវិកាយ៉ាងច្រើនដល់ម្តងទេ ដើម្បីបន្តជីវភាព
រស់នៅ ព្រមទាំងចិញ្ចឹមបីបាច់ក្រុមគ្រួសារ ប្រពន្ធ និងកូន
តទៅមុខទៀត។

ទន្ទឹមគ្នានេះដែរ លោកក៏បានជូនពរសម្តេចវិបុលសេនា
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា សូមឱ្យសម្តេចមានព្រះ-
ជន្មយឺនយូរ មានកម្លាំងមាំមួន ក្នុងការចូលរួមគ្រប់គ្រងដឹក
នាំប្រទេសឱ្យមានការរីកចម្រើន និងអភិវឌ្ឍន៍បន្តទៀត។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ុលីន)



សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រគល់ថវិកាដល់គ្រួសារសព



ឯកឧត្តម គង់ សារាជ ប្រគល់ថវិកាជូនលោក កែវ ស្រី

ព្រឹទ្ធសភារៀបចំសិក្ខាសាលាលេខ១៧ ការវិវត្តនៃភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល



លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលា

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការវិវត្តនៃភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃ សេដ្ឋកិច្ចឌីជីថល ក្រោមអធិបតីភាពលោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលសិក្ខាសាលា បណ្ណាល័យព្រឹទ្ធសភា ក្រោមកិច្ចសហការរៀបចំជាមួយ នឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) ។

ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលានោះ លោកជំទាវ **ទី បូរ៉ាស៊ី** បានបញ្ជាក់អំពីគោលបំណងសំខាន់នៃការ រៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹង និង ព័ត៌មានសំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជា និងពិភពលោកជូនសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងអ្នកចូលរួមទាំងអស់ ដោយផ្ដោតសំខាន់លើប្រធានបទសំខាន់ ចំនួនពីរ៖ ១. ការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងក្របខ័ណ្ឌ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្រតំណាង ប៉ាស៊ីហ្វិក និង២. សេដ្ឋកិច្ចឌីជីថលកម្ពុជា ផ្ដោតលើការ ត្រៀមខ្លួន និងការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់បដិ-

វត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ។

លោកជំទាវ **ទី បូរ៉ាស៊ី** បានកត់សម្គាល់ថា នៅក្នុង បរិការណ៍ពហុប៉ូលរបស់ពិភពលោកនាពេលបច្ចុប្បន្ន យុទ្ធសាស្ត្រនយោបាយទាំងពីរ អាចបង្កឱ្យមានការប្រកួតប្រជែង ឥទ្ធិពលគ្នាផង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នាផង។ ក្នុងស្ថានភាពនៃការវិវត្តភូមិសាស្ត្រនយោបាយនេះ ប្រទេស កម្ពុជាត្រូវចេះបត់បែន ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាន និងទាញយកប្រយោជន៍ជាតិជាធំ តាមរយៈការគាំទ្រ និង ការសំយោគរាល់កិច្ចសហប្រតិបត្តិការ ដោយឈរលើ គោលការណ៍គោរពគ្នាទៅវិញទៅមក និងបង្កើតមិត្តភាព ជាមួយនឹងប្រទេសទាំងអស់ ដោយមិនចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ ដើម្បីសុខដុមនីយកម្ម សន្តិសុខ សន្តិភាព និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ **ទី បូរ៉ាស៊ី** បានបន្តថា ក្រៅពីការវិវត្តនៃ នយោបាយភូមិសាស្ត្រខាងលើ ប្រទេសនានាលើពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃ



លោកជំទាវ ទី បូរ៉ាស៊ី ឡើងថ្លែងសូន្យកថា



សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ចូលរួមក្នុងសិក្ខាសាលា



ទិដ្ឋភាពនៃអង្គសិក្ខាសាលា

ការចាប់ផ្តើមបដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាយុគសម័យថ្មីមួយកំពុងវិវត្តបន្តលើមូលដ្ឋាននៃបដិវត្តន៍ឧស្សាហកម្មទាំងបីកន្លងមក។ បដិវត្តន៍នេះ បាន និងកំពុងជំរុញឱ្យមានការផ្លាស់ប្តូរ និងប្រែប្រួលដល់សង្គម និងសេដ្ឋកិច្ច ជាពិសេសរចនាសម្ព័ន្ធសេដ្ឋកិច្ច ទំនាក់ទំនងផលិតកម្ម ឥរិយាបថប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ភាពប្រកួតប្រជែង និងទីផ្សារការងារ។ ចំពោះប្រទេសកម្ពុជាសង្កេតឃើញថា បច្ចេកវិទ្យាឌីជីថលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ដូចជាក្នុងវិស័យធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ សកម្មភាពព័ត៌មាន អប់រំ និងកំសាន្តតាមអនឡាញ ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិច។ល។

លោកជំទាវ **ទី មូរ៉ាស៊ី** បានបន្តទៀតថា រលកនៃការរីកចម្រើនបច្ចេកវិទ្យា អាចផ្តល់ទាំងប្រយោជន៍ និងសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍដល់ប្រទេសកម្ពុជាប៉ុន្តែនាពេលជាមួយគ្នា វាក៏អាចនាំមកនូវបញ្ហាប្រឈម និងផលប៉ះពាល់ផងដែរ។ ហេតុដូច្នេះ ប្រទេសកម្ពុជាមិនមានជម្រើសអ្វីក្រៅពីការត្រៀមខ្លួន ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ហើយទាញយកប្រយោជន៍ជាអតិបរមាពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ។ ជាក់ស្តែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជាមុខសញ្ញាដ៏សំខាន់មួយនៃការធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច ដើម្បីបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

លោកជំទាវ **ទី មូរ៉ាស៊ី** ជឿជាក់ថា សិក្ខាសាលានាព្រឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗកាន់តែទូលំទូលាយជូនសមាជិក សមាជិកាព្រឹទ្ធសភា ដែលជាមូលដ្ឋានសម្រាប់ការជជែកពិភាក្សា និងការសម្រេចចិត្តពាក់ព័ន្ធនឹងប្រធានបទទាំងនេះ ក៏ដូចជាសម្រាប់ការបំពេញមុខងាររបស់ខ្លួន ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ តាមរយៈការបង្កើត និងគាំទ្រក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធចាំបាច់ទាំងឡាយ។ បន្ថែមពីលើនេះ ព័ត៌មាន និងចំណេះដឹងដែលនឹងទទួលបានពីសិក្ខាសាលានេះ នឹងផ្តល់ជាប្រយោជន៍សម្រាប់ការចូលរួម និងជជែកពិភាក្សាក្នុង វេទិកាអន្តរសភានានា ក្នុងកម្រិតតំបន់ និងពិភពលោកផងដែរ។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅអស់រយៈមួយព្រឹក មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាស្តីពី ការវិវត្តនៃភូមិសាស្ត្រនយោបាយ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្រតំណាងស៊ីហ្វិក ដោយលោក **ជិនមូរាណា ចន្ទមុរី** ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកបណ្ឌិត **ឡេង ឆារិន្ទ** ប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រមេគង្គនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងបទបង្ហាញស្តីពី សេដ្ឋកិច្ចឌីជីថលកម្ពុជា៖ការត្រៀមខ្លួន និងការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅទីកាន់ឧស្សាហកម្មទី៤ ដោយលោកបណ្ឌិត **ឆេង គឹមឡុង** ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ និងប្រជាធិបតេយ្យអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

(អត្ថបទ និងរូបភាព៖ លោក ស្ទឹង បញ្ញា)

ក្រុមសមាជិកព្រឹទ្ធសភា
ប្រចាំភូមិភាគទី២ រៀបចំវេទិកាថ្នាក់ស្រុកនៅខេត្តត្បូងឃ្មុំ



ឯកឧត្តម អ៊ុក ប៊ុនឈឿន ជាអធិបតីភាពក្នុងអង្គវេទិកា នៅស្រុកអូររាំងឪ

ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការឈ្វេងយល់ និងប្រមូលព័ត៌មានលើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលាស្រុកអូររាំងឪ និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ មកពីស្រុកអូររាំងឪ និងស្រុកពញាក្រែក សរុបចំនួន១៨៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានជម្រាបជូនអង្គវេទិកាថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារកិច្ច គោលនយោបាយបាយក្រម ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃត្រូវបង់ ការអនុវត្តគម្រោងវិនិយោគឃុំ សង្កាត់ និងនីតិវិធីគម្រោងផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបាន

ជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន។

អង្គវេទិកានៅក្នុងស្រុកនីមួយៗ ប្រព្រឹត្តទៅអស់រយៈពេល១ព្រឹកៗ ដោយមានការធ្វើសេចក្តីវាយការណ៍អំពី តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងការពិភាក្សាគ្នាអំពី បញ្ហាប្រឈម និងការបកស្រាយបំភ្លឺ និងរកដំណោះស្រាយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។ ក្នុងនោះ អង្គវេទិកាបានប្រមូលនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន។

ថ្លែងក្នុងឱកាសបូកសរុបអង្គវេទិកា ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានបញ្ជាក់ថា ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរនោះ ក្រុមប្រឹក្សាឃុំ ស្មៀននិងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញរាល់គ្រប់ឯកសារទាំងឡាយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះ អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរក្នុងក្របខ័ណ្ឌឃុំនីមួយៗ ធ្វើយ៉ាងណាកុំឱ្យមានភាពអសកម្មកើតឡើង និងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានបញ្ជាក់បន្ថែមថា អ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតចំពោះមុខនោះ គឺត្រូវ



ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ នាយប៉ុស្តិ៍ចូលរួមក្នុងអង្គវេទិកា នៅស្រុកអូររាំងឪ



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងគណៈអភិបាលខេត្តត្បូងឃ្មុំ

អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលមាន៩ ចំណុចឱ្យបានល្អប្រសើរ គឺទាមទារឱ្យក្រុមប្រឹក្សាឃុំ ស្នៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំទាំងអស់ ត្រូវយកចិត្ត ទុកដាក់ទប់ស្កាត់រាល់បញ្ហាដែលអសកម្មនៅមូលដ្ឋាន ដើម្បី ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឡើង។ ដោយឡែកចំពោះអំពើបញ្ញា និងសំណូមពរដែល បានលើកក្នុងវេទិកា គណៈប្រតិភូនឹងយកទៅជម្រាបជូន អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដើម្បីរកវិធី សាស្ត្រដោះស្រាយឱ្យបានល្អប្រសើរ។

បន្ទាប់មក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានអញ្ជើញជួប ពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តត្បូងឃ្មុំដឹកនាំដោយ ឯកឧត្តម **ជ័យ បន្ទូសោភ័ណ** អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដើម្បីជម្រាបជូន និងរកវិធីដោះស្រាយបញ្ហា ប្រឈម និងសំណូមពរនានា ដែលអង្គវេទិកាបានរក ឃើញ។

ឯកឧត្តម **ជ័យ បន្ទូសោភ័ណ** បានជម្រាបជូនគណៈ- ប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកា បានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំ ប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហា ដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែម ទៀត។ ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាច ដោះស្រាយបាន ឯកឧត្តម **ជ័យ បន្ទូសោភ័ណ** បាន

សំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានផ្តល់អនុសាសន៍មួយ ចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហា ប្រឈមនានាទាំងឡាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានបាន លើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួម ដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឱ្យខេត្តមានការអភិ- វឌ្ឍកាន់តែល្អប្រសើរឡើង។ ចំពោះបញ្ហាប្រឈម និង សំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



ឯកឧត្តម អ៊ុក ប៊ុនឈឿន ចតុបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួយជីកស្រះទឹក
ចំនួន១០កន្លែង ជូនប្រជាពលរដ្ឋ



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្តេចដាក់ឱ្យប្រើប្រាស់ស្រះទឹក

នាសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ដឹកនាំដោយឯកឧត្តម **ខៀន មុត** ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងសម្តេចដាក់ឱ្យប្រើប្រាស់ស្រះទឹកជានិមិត្តរូបចំនួន១០កន្លែង ក្នុងនោះ មាននៅខេត្តកំពត ចំនួន៨កន្លែង ខេត្តតាកែវចំនួន១កន្លែង និងខេត្តកែបចំនួន១កន្លែង។

ពិធីនេះ ប្រព្រឹត្តទៅនៅវត្តពោធិ៍ធំភ្នំលៀង ភូមិសង្កែដូចឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពត និងប្រជាពលរដ្ឋសរុបចំនួន៤៤៧នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **ខៀន មុត** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ

សមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត។ ឯកឧត្តមបានជម្រាបជូនអង្គពិធីនូវអត្ថប្រយោជន៍ និងសារសំខាន់នៃទឹក ដែលជួយទ្រទ្រង់រាងកាយមនុស្ស កាត់បន្ថយនូវជំងឺផ្សេងៗជាច្រើននៅពេលដែលបរិភោគទឹកក្នុងមួយថ្ងៃយ៉ាងហោចណាស់៣លីត្រ និងសូមឱ្យប្រជាពលរដ្ឋដែលអញ្ជើញចូលរួមទាំងអស់ រួមគ្នាការពារ ថែរក្សាស្រះទឹកឱ្យមានអនាម័យល្អ ទុកប្រើប្រាស់ជាប្រយោជន៍រួមរបស់សហគមន៍។ ស្រះទឹកចំនួន១០កន្លែងដែលប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញដាំកូនដើមឈើប្រណិតជុំវិញបរិវេណស្រះទឹកផងដែរ។

ឯកឧត្តម **ទេព យុឡី** លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានមានប្រសាសន៍ថា ការដឹកស្តារ



ប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសម្តេចដាក់ឱ្យប្រើប្រាស់ស្រះទឹក



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចក្ខុបអនុស្សាវរីយ៍

ស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ប្រចាំឆ្នាំ២០១៩ រួមមាន៖ ខេត្តកំពតចំនួន៨កន្លែង ខេត្ត តាកែវ ចំនួន១កន្លែង និងខេត្តកែប ចំនួន១កន្លែង សរុប ទាំងអស់ចំនួន១០កន្លែង។ ក្នុងនោះ ស្រះទឹកទី១ ស្ថិតក្នុង ភូមិទួលសាង ឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៣០ម៉ែត្រ ទទឹង២១ម៉ែត្រ និង ជម្រៅ៥,៥០ម៉ែត្រ ស្មើនឹង៣.៤៦៥ ម៉ែត្រគូប។ ស្រះទឹក ទី២ ស្ថិតក្នុងភូមិបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ២៤ម៉ែត្រ ទទឹង២២ ម៉ែត្រ និងជម្រៅ៥ម៉ែត្រ ស្មើនឹង ២.៦៤០ម៉ែត្រគូប។ ស្រះទឹក អម្រឹតទី៣ ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី៣ ដល់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ១១២ម៉ែត្រ ទទឹង៣៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ស្មើនឹង១៥.៦៨០ម៉ែត្រ- គូប។ ស្រះទឹកទី៤ ស្ថិតក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាង ជើង ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី ៧-៩ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៧៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅ៣,៧០ម៉ែត្រ ស្មើនឹង៧.៧៧០ម៉ែត្រ- គូប។ ស្រះទឹកទី៥ ស្ថិតក្នុងភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៨៩ម៉ែត្រ ទទឹង២១

ម៉ែត្រ និងជម្រៅ៣,៧០ម៉ែត្រ ស្មើនឹង៦.៩១៥,៣ម៉ែត្រគូប។ ស្រះទឹកទី៦ ស្ថិតក្នុងវត្តពោធិ៍ធំភ្នំលៀង ភូមិសង្កែដូច ឃុំ ស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ចាប់ផ្តើមដឹក ស្ពានពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ ៤៨ម៉ែត្រ ទទឹង៤១ម៉ែត្រ និងជម្រៅ៤,៨០ម៉ែត្រ ស្មើនឹង ៩.៤៤៦,៤ម៉ែត្រគូប។ ស្រះទឹកទី៧ ស្ថិតក្នុងភូមិតាឡង់ ឃុំបាទៀវ ស្រុកឈូក ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី ១៧-២០ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៥៥ម៉ែត្រ ទទឹង៣២ម៉ែត្រ និងជម្រៅ៤,៤០ម៉ែត្រ ស្មើនឹង ៧.៧៤៤ ម៉ែត្រគូប។ ស្រះទឹកទី៨ ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៥៧ម៉ែត្រ ទទឹង៣៣ ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ស្មើនឹង ៧.៥២៤ម៉ែត្រគូប។ ស្រះទឹកទី៩ ស្ថិតក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៧៤ម៉ែត្រ ទទឹង២៦ម៉ែត្រ និង ជម្រៅ៤,៦០ម៉ែត្រ ស្មើនឹង ៨.៨៥០ម៉ែត្រគូប។ និងស្រះទឹក ទី១០ ស្ថិតក្នុងវត្តទេពប្រណម្យ ភូមិភ្នំលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ចាប់ផ្តើមដឹកស្ពានពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៩ មានបណ្តោយ៤៨ម៉ែត្រ ទទឹង៣៨ ម៉ែត្រ និងជម្រៅ៥,៥០ម៉ែត្រ ស្មើនឹង ១០.០៣២ម៉ែត្រគូប។

(អត្ថបទ និងរូបភាព៖ លោក វង់ សុផាតិ)

សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ
ប៊ែលធី អន្តរជាតិ ទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា



ឯកឧត្តម ម៉ែន ស៊ីផាន់ ធ្វើបទបង្ហាញដល់លោកសាស្ត្រាចារ្យ និងនិស្សិត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញ ជូនដល់លោកសាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិសរុបចំនួន៨៤នាក់ ក្នុងឱកាស អញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែន ស៊ីផាន់** បានមាន ប្រសាសន៍រម្មឹកដោយសង្ខេបអំពីប្រវត្តិ និងគោលបំណង នៃការបង្កើតព្រឹទ្ធសភា ដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។ ព្រឹទ្ធសភា នីតិកាលទី១ កើតឡើងដោយសារការចាត់តាំង ហើយចាប់ ពីនីតិកាលទី២ ព្រឹទ្ធសភាកើតឡើងដោយសារការបោះ- ឆ្នោតជាអសកលមិនចំពោះ ដែលមានសមាជិកព្រឹទ្ធសភា ចំនួន៦១រូប មានអាណត្តិ៦ឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់នីតិកាលទី៤ ព្រឹទ្ធសភា

មានសមាជិកចំនួន៦២រូប ក្នុងនោះ ២រូបត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភា៥៨ រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល មិនចំពោះ។ អង្គបោះឆ្នោត គឺជាតំណាងរាស្ត្រ និងក្រុម- ប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសក្នុងតំណែង។ ព្រឹទ្ធសភា មានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដាន ការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈ- កម្មការជំនាញចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការ ឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់- តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីមុខ- ងារទាំងបីនោះ ព្រឹទ្ធសភាបានចូលរួមចំណែកជំរុញការអនុ- វត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងប្រទេស កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងប្រទេសប្រកប ដោយតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

ក្រៅពីការធ្វើបទបង្ហាញអំពី តួនាទី និងភារកិច្ចរបស់ ព្រឹទ្ធសភា ក៏មានការធ្វើបទបង្ហាញអំពី ដំណើរការនីតិកម្ម របស់ព្រឹទ្ធសភាផងដែរ។ បន្ទាប់មក លោកសាស្ត្រាចារ្យ និងនិស្សិត អញ្ជើញទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ ព្រឹទ្ធសភា ដែលរួមមាន៖ សាលប្រជុំព្រឹទ្ធសភា សាលប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ និងបណ្ណាល័យព្រឹទ្ធសភា។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)



ទិដ្ឋភាពក្នុងពិធីធ្វើបទបង្ហាញ

**មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យ
កន្ទុលជ្រំ ទស្សនកិច្ចសិក្សាឈ្នងយល់អំពីព្រឹទ្ធសភា**



ឯកឧត្តម ម៉ាន់ ឈឿន ធ្វើបទបង្ហាញអំពី ព្រឹទ្ធសភា

នារសៀលថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានទទួលជួបសំណេះសំណាលជាមួយនឹង មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យកន្ទុលជ្រំ ស្រុកបូរីជលសារ ខេត្តតាកែវ សរុបចំនួន ៥៦នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមាន ព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ាន់ ឈឿន** បានមាន ប្រសាសន៍ថា ប្រទេសកម្ពុជាមានសច្ចធម៌ មានប្រវត្តិសាស្ត្រ មានសន្តិភាព និងមានការអភិវឌ្ឍ។ ក្នុងនោះសាវតាររបស់ ព្រឹទ្ធសភា មានតាំងពីនីតិកាលទី១ ដល់នីតិកាលទី៤។ នីតិកាលនីមួយៗរបស់ព្រឹទ្ធសភាមានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូបទៀត ត្រូវបាន ជ្រើសតាំងដោយរដ្ឋសភា ក្រៅពីនេះសមាជិកព្រឹទ្ធសភា ដទៃទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះ ដែលមានអង្គបោះឆ្នោតគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ សមាជិកព្រឹទ្ធសភាចំនួន ស្មើនឹងពាក់កណ្តាល (១/២) នៃចំនួនសមាជិករដ្ឋសភា។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិក ព្រឹទ្ធសភា។

ឯកឧត្តមបានបន្តថា ព្រឹទ្ធសភានីតិកាលទី៤ មានគណៈ- កម្មការចំនួន១០ ដែលគណៈកម្មការនីមួយៗមានតួនាទី

ជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភា ក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែមានភាពល្អ ប្រសើរឡើង និងចូលរួមចំណែកជំរុញឱ្យការអនុវត្តគោល- នយោបាយវិមជ្ឈការ វិសហមជ្ឈការនៅព្រះរាជាណាចក្រ- កម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋ- កិច្ច សង្គម វប្បធម៌ ឱ្យប្រព្រឹត្តទៅដោយសមធម៌ មានតម្លា- ភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូល ចំនួន៣គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង ព្រមទាំងមានមុខងារគាំទ្រចំនួន២ ទៀត គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារ អភិវឌ្ឍស្ថាប័ន។

ក្នុងឱកាសនោះដែរ ក៏មានការទស្សនាខ្សែវីដេអូអំពី ព្រឹទ្ធសភា ការធ្វើបទបង្ហាញអំពី តួនាទី ភារកិច្ច និងដំណើរ ការនីតិកម្មរបស់ព្រឹទ្ធសភា ដោយលោក **ណុប គុជ** ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានអញ្ជើញទស្សនា កន្លែងធ្វើការសំខាន់ៗ របស់ព្រឹទ្ធសភា ដូចជា សាលប្រជុំ ពេញអង្គ សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងអគារ នានា នៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ រូបភាព៖ ធុន គឹមជី)



ទិដ្ឋភាពធ្វើបទបង្ហាញដល់មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

គណៈកម្មការទី១ព្រឹទ្ធសភា ថែរក្សាជូនកុមារ
គ ឆ្លង និងពិការ នៅខេត្តកំពង់ចាម



ឯកឧត្តម ជឹម លាវ បាននាំយកកងចែកជូនកុមារគ ឆ្លង និងពិការ

នារសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា តំណាងគណៈកម្មការទី១ព្រឹទ្ធសភា បាននាំយកកងចំនួន ១៧៩ គ្រឿង ចែកជូនកុមារគ ឆ្លង និងពិការ នៅវិទ្យាល័យអប់រំពិសេស ស្ថិតក្នុងភូមិ១ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម **ជឹម លាវ** បានពាំនាំនូវការនឹករលឹកពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះលោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗទាំងអស់ នៅវិទ្យាល័យអប់រំពិសេស។ ឯកឧត្តមបានបញ្ជាក់ថា កងដែលយកមកចែកជូននាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្អូនៗជនពិការផង និងដើម្បីបង្កលក្ខណៈដល់អាណាព្យាបាលក្នុងការធ្វើដំណើរផង។

ឯកឧត្តម **ជឹម លាវ** បាននាំថា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការទី១ព្រឹទ្ធសភា បានសហការរៀបចំទិវាកុមារអន្តរជាតិ នៅវិទ្យាល័យអប់រំពិសេសនេះ។ ការប្រារព្ធពិធីនេះ គឺដើម្បីឱ្យស្របទៅនឹងទិវាកុមារអន្តរជាតិ ដែលពិភពលោកគេទទួលស្គាល់ថា កុមារ

ក៏មានសិទ្ធិដូចគេផងដែរ យើងនាំគ្នាការពារ ថែរក្សាកុមារដោយមិនប្រកាន់ និងរើសអើងទេ មិនថាកុមារពិការអ្វីក៏ដោយសុទ្ធតែមានសិទ្ធិគ្រប់គ្រាន់ទាំងអស់។ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមកីឡាពិការ មិនថាពិការដៃ ពិការជើង គឺពួកគាត់មានសិទ្ធិលេងកីឡាបានគ្រប់គ្នា មិនថាកីឡាបាល់ទាត់ បាល់បោះ ជិះកង់ កីឡាតត់ ដើម្បីធ្វើការប្រកួតប្រជែងដោយមិនមានភាពរើសអើងទេ។

ឯកឧត្តម **ជឹម លាវ** បានសំណូមពរដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្រៀនសិស្សានុសិស្សទាំងអស់ឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារ និងប្រកបរបរចិញ្ចឹមជីវិត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋទាំងអស់ ត្រូវជ្រើសរើសបុគ្គលិកជាជនពិការមកបម្រើការងារ និងត្រូវធ្វើផ្លូវជំរុញសម្រាប់ជនពិការធ្វើដំណើរ ព្រមទាំងបន្ទប់ទឹកសាធារណៈត្រូវមានសម្រាប់ជនពិការ។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ឯកឧត្តម ជឹម លាវ អញ្ជើញចក្ខុបអនុស្សាវរីយ៍

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ស្តីពីការត្រៀមរៀបចំសិក្ខាសាលាស្តីពី ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ នាថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាស្តីពី ការសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងគម្រោង

រៀបចំវេទិកានៅខេត្តមណ្ឌលគិរី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ង៉ា សេដ្ឋ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ដែលនឹងចូលមកគណៈកម្មការ ការចាត់ចែងហិរញ្ញវត្ថុរបស់គណៈកម្មការ និងការចូលរួមវិភាគទានក្នុងមូលនិធិធនបុប្ផា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ជាមួយនឹងលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា និងលេខាធិការដ្ឋានអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីណែនាំអំពី ការងារចុះបេសកកម្ម និងត្រៀមរៀបចំវេទិកាពេលខាងមុខ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖

-អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជ-រដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី



ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជ-រដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅ សាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



✽ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានអញ្ជើញជាអធិបតី-

ភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥ គឺ ១-សេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្មេចេក វីញូវេបេល ឯ.ក ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាឱ្យក្រុមហ៊ុនស្មេចេក ខូ អិលធីឌី ៤-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូល ជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ៥-សេចក្តីព្រាង- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ នៅសាលប្រជុំគណៈ- កម្មការទី៤ព្រឹទ្ធសភា។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ថ្ងៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-បូក សរុបលទ្ធផលការងាររបស់គណៈកម្មការទី៥ ប្រចាំខែ មិថុនា ឆ្នាំ២០១៩ ២-ព័ត៌មានលំអិតអំពីការត្រៀមទស្សន កិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ៣-បិទបញ្ជី ចំណូល-ចំណាយរបស់គណៈកម្មការទី៥ ប្រចាំខែមិថុនា ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០១៩ និង៤-

បញ្ហាផ្សេងៗ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាការត្រៀមទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យរបាយការណ៍លទ្ធផលការងារទស្សនកិច្ចសិក្សា នៅសភាប្រឹក្សានយោបាយប្រជាជនចិនរបស់គណៈកម្មការទី៥ព្រឹទ្ធសភា ២-កំណត់កាលបរិច្ឆេទ និងកម្មវិធីចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និង៣-បញ្ហាផ្សេងៗ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ឯកឧត្តម **អ៊ុក ម៉ែនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖

-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីរាយការណ៍ពីសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រចាំឆមាសទី១ ឆ្នាំ



២០១៩ ២-លើកទិសដៅការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ៣-បញ្ហាផ្សេងៗ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេចភី(ខេមបូឌា)ឯ.ក ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្មេចេក វីញូបេប៊ិល ឯ.ក ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេចេក ខូអិលធីឌី ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-

២០២៣ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំ
គណៈកម្មការទី៦ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យ
ពិភាក្សាលើ៖ ១-ពិនិត្យពិភាក្សាលើគម្រោងកម្មវិធីត្រៀម
ចុះវេទិកាថ្នាក់ស្រុក នៅស្រុកអូររាំងឱំ និងស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ ២-ពិភាក្សាលើសមាសភាពអ្នកចូលរួមវេទិកា
នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈ-
កម្មការទី៦ ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បាន៖



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធ-
សភា (ក្រុមទី៤) ដើម្បីត្រៀមធ្វើបទអន្តរាគមន៍ក្នុងសម័យ
ប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២ ខែកក្កដា
ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យកញ្ញា Agathe Dumont ចូលជួបសម្តែងការ
គួរសម និងជម្រាបលា ក្នុងឱកាសដែលកញ្ញាបញ្ចប់កម្ម
សិក្សានៅព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
នៅបន្ទប់ទទួលភ្ញៀវគណៈកម្មការទី៧ព្រឹទ្ធសភា។



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល
ការងាររបស់គណៈកម្មការទី៧ព្រឹទ្ធសភាប្រចាំខែកក្កដា
ឆ្នាំ២០១៩ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាល
ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

✽លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភា បាន៖



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធ-
សភាទទួលបន្ទុកសហប្រតិបត្តិការជាមួយនឹងអន្តរសភា
កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពិភាក្សាអំពី ការ
ត្រៀមចុះបំពេញបេសកកម្ម នៅខេត្តមណ្ឌលគិរី ខេត្ត
រតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងការត្រៀម
ចូលរួមកិច្ចប្រជុំ នៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គម
និយមវៀតណាម នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅ
សាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមមិត្តភាពព្រឹទ្ធ-



សភាកម្ពុជាជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត ២-ពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ៣-បញ្ហាផ្សេងៗនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ២-ត្រៀមចុះបំពេញបេសកកម្មគណៈកម្មការក្នុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ៣-បិទបញ្ជីចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០១៩ ៤-បញ្ហាផ្សេងៗនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

-ទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៤ ខែកក្កដា

ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖

-ផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ គឺ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្មេចក វីញូវេប៊ីល ឯ.ក ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេចក ខូអិលធីឌី នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ គឺ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេចភី(ខេមបូឌា)ឯ.ក ២-សេចក្តីព្រាង

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន
ស្មេចក វិញ្ញាប័ប ឯ.ក ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុ-
ម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ
ព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេចក ខុអិលធីឌី
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស
នៃវិមានព្រឹទ្ធសភា។

គណៈកម្មការទី១០ព្រឹទ្ធសភា។



✽នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី
១០ព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍សកម្មភាព
ការងារ និងរបាយការណ៍ថវិកាប្រចាំខែកក្កដា និងលើក
ទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០
ព្រឹទ្ធសភា។



✽នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធាន
ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីភាព
ក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើ៖ ១-កំណត់
ទិសដៅការងាររបស់ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយ
សភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ២-ការ-
ងារផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ដើម្បីពិនិត្យពិភាក្សា
លើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ-
កម្ពុជា ឱ្យក្រុមហ៊ុនអេស ភីអេចភី (ខេមបូឌា) ឯ.ក ២-
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា
ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យ
ក្រុមហ៊ុនស្មេចក វិញ្ញាប័ប ឯ.ក ៣-សេចក្តីព្រាងច្បាប់
ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា-
ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេចក
ខុអិលធីឌី ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម
ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រម-
ព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់
និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និង
គ្មានការអនុញ្ញាត ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត
យល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-
២០២៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំ

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨



✽នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកនូវទេយ្យទាន និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

✽ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដោយសារមានជំងឺឆ្លង (ប៉េស្ត ជ្រូកអាហ្វ្រិក) ដើម្បីការពារកុំឱ្យឆ្លងចូលមកកសិដ្ឋានបាន និងពង្រឹងបន្ថែមនូវប្រព័ន្ធដីវស្សាភាពឱ្យកាន់តែប្រសើរ ឡើង នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលប្រព័ន្ធធារាសាស្ត្រ នៅភ្នំសែនជី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ទី២៩ ខែមិថុនា និង ថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកថវិកាចែកជូនដល់ប្រជាពលរដ្ឋ កុមារ និង កុមារី នៅភូមិឡំ ឃុំបន្ទាយដែក ស្រុកតៀនស្វាយ ខេត្ត កណ្តាល នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។



-ចូលរួមជាមួយនឹងកម្មករដាំដើមឈើក្រញូង បេង និង ធ្នង់ ចំនួន១.០០០ដើម នៅលើខ្នងទំនប់ទឹក និងជើងទេរ

ទំនប់ទឹក នៅតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម ម៉ុង ឫទ្ធី សែនជីយ ដើម្បីចូលរួមអបអរសាទរ "រុក្ខទិវា" នៅ ភ្នំសែនជី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

-ចូលរួមជាមួយនឹងកម្មករលើកស្លាក "យើងរួមគ្នា ថែរក្សា ការពារ អភិរក្ស ព្រៃឈើ និងសត្វព្រៃ" នៅជើងភ្នំសែនជីយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខកម្មករ និងពិនិត្យមើលសកម្មភាពដឹក ជញ្ជូន និងដំណើរការគ្រឿងចក្រជីកស្ពានស្រះទឹកថ្មី ព្រម ទាំងជំរុញការងារជីកស្ពានស្រះទឹកថ្មី ក៏ដូចជាការចូលរួម ចំណែកកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធ ប្រឡាយ ដើម្បីនាំទឹកយកមកស្រោចស្របដំណាំកសិកម្ម កសិឧស្សាហកម្មនានា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលក្រុមការងារចាក់ក្រាលកៅស៊ូបេទីម នៅលើ ផ្លូវប្រណាំងរថយន្ត ប្រវែង២.២១៧ម៉ែត្រ នៅក្នុងតំបន់អភិ- វឌ្ឍន៍ម៉ុង ឫទ្ធីសែនជីយ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ពិនិត្យមើល និងជំរុញការងារចាក់ក្រាលកៅស៊ូបេទីមនៅ លើផ្លូវប្រណាំងរថយន្តប្រវែង២.២១៧ម៉ែត្រ និងការងារ សាងសង់លំនៅឋានលំហែកាយ ព្រមទាំងពិនិត្យមើល ការងារជីកស្រះទឹកថ្មីដែលអាចរក្សាទឹកទុកសម្រាប់ប្រើ- ប្រាស់រដូវប្រាំងបានចំនួនប្រមាណជា ២សែនម៉ែត្រគូប នៅ ជុំវិញតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជីយ និងមកពីតាមបណ្តា ខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកថវិកាចែកជូនកុមារ កុមារីនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលទំនប់ទឹកមានជ័យ១៧ម៉ែត្រ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យ និងជំរុញគម្រោងសាងសង់ផ្លូវល្បឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែង១៩០Km ព្រមទាំងដឹកនាំក្រុម ការងារអ្នកជំនាញបច្ចេកទេសចុះពិនិត្យរកមើលទីតាំងដី សម្រាប់យកមកចាក់បំពេញគ្រឹះស្រទាប់ក្រោមផ្លូវល្បឿន- ល្បឿន ដែលត្រូវឆ្លងកាត់ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ាម៉ុងកែវផុសប្រវែង១៩Km នៅឃុំកែវផុស ស្រុកស្ទឹង- ហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

✽នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។



✽នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ម៉ម ម៉ិននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកទានព្រះវស្សា ទេយ្យ- វត្ថុ និងទេយ្យទានរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត សុគន្ធមានបុណ្យ ស្ថិតក្នុងភូមិម្លូម៉ិន ឃុំផ្សារដេក ស្រុក ពញាឮ ខេត្តកណ្តាល។

✽ឯកឧត្តម **ម៉ម ជ័យហ៊ុយ** ប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ



ទួលស្មោរ នៅសង្កាត់ស្មោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។



-ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខណ្ឌ នៅ សាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។



✽នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ជ័យហ៊ុយ** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ- សំណាលជាមួយនឹងប្រធានមន្ទីរ និងប្រធានការិយាល័យ ចំណុះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៅមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រាជធានីភ្នំពេញ។



❖លោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ដាក់កូរ៉េនគ្រួសារពិការភាពក្នុងសង្គម ពុទ្ធ
ជួប អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី២ ដែលបាន
ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នៅ
គេហដ្ឋានសព ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១
ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ
២០១៩។



-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សា
ឃុំ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិ
យុវជន យុវនារី និងប្រជាពលរដ្ឋចាស់ជរា និងស្ត្រីម៉ែម៉ាយ
នៅភូមិត្រពាំង ភូមិឈើទាល ភូមិខ្នារ ភូមិបឹងជ័រ និងភូមិ
គោករកា ឃុំព្រៃទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នា
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

❖នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម
ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា
ឃុំគោកត្រប់ និងប្រជាពលរដ្ឋចំនួន១៣៧នាក់ នៅឃុំគោក-
ត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

❖ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធសាលាបឋមសិក្សាសារិន្ទកក្កដា
ត្រពាំងខ្នារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តវេជ្ជវ័ន ស្ថិតក្នុង
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៩ ខែ
មិថុនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
ព្រមទាំងនាយកទៀនព្រះវស្សា ព្រមទាំងទេយ្យវត្តប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត ក្នុងឃុំតាកោម ស្រុក
ត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

❖ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុល
លឹម** អនុប្រធានគណៈកម្មការទី៤ ឯកឧត្តម **ណាំ ទុំ**
លេខាធិការគណៈកម្មការទី១ និងឯកឧត្តម **ឈឹម
ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បាន



អញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ត
ប៉ៃលិន ដឹកនាំដោយឯកឧត្តម **សៅ សារ៉ាត់** ប្រធានក្រុម
ប្រឹក្សាខេត្ត ឯកឧត្តម **ចាន់ ចាន់ធួល** អភិបាលនៃគណៈ-
អភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធរបស់សាលាខេត្ត ដើម្បី
ជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាលការងារអត្រា-
នុកូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ ឃុំមាន
សុវត្ថិភាព នៅសាលប្រជុំសាលាខេត្តប៉ៃលិន។

❖នាថ្ងៃទី៦ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩
ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង
ក្រុមប្រឹក្សាឃុំ នៅស្រុកកោះសុទិន ខេត្តកំពង់ចាម។

❖នាថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម
អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ស្រុក នៅស្រុកស្រែអំបិល និងស្រុកគិរីសាគរ ខេត្តកោះ-
កុង។

❖ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកម្មវិធីស្តីពី ការអនុវត្តវិភាគនៅថ្នាក់មូលដ្ឋាន
ភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណជន
ប្រជាពលរដ្ឋ នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។

-ចូលរួមឧបត្ថម្ភវិភាគដល់សហគមន៍ក្រីក្រ នៅក្នុងសង្កាត់
ព្រែកលៀប និងផ្តល់ឥណទានអត់យកការប្រាក់ ចំពោះ
ប្រជាពលរដ្ឋជួបការខ្វះខាតជាក់ស្តែង នាថ្ងៃទី១៨ ខែកក្កដា
ឆ្នាំ២០១៩។

❖នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ប្រាក់
ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម
ហែម ខន អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តរាំង-
ចាស់ ព្រមទាំងចុះពិនិត្យនិងវាស់វែងទីតាំងដែលត្រូវសាង-
សង់រោងសម្រាប់ដាក់ទូក.ង ដែលជាអំណោយដ៏ថ្លៃថ្លារបស់
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅ

ឃុំរាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី ១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីចូលនិវត្តន៍ ចំនួន៦រូប នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនវស្សា និងបថ្វីយ ទៅប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សា នៅវត្តអង្គសិម្ពលី ស្ថិតក្នុងឃុំពើក ស្រុកអង្គ- ស្នួល ខេត្តកណ្តាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុក សំឡូត ខេត្តបាត់ដំបង។

✽នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ **កង សៅរែង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រធានក្រុម ប្រឹក្សាស្រុកកំពង់ត្រាចក្រមប្រឹក្សាឃុំបឹងសាលាខាងជើង ឃុំបឹងសាលាខាងត្បូង ឃុំកំពង់ត្រាចខាងកើត និងឃុំប្រា- សាទភ្នំខ្យង ស្រុកកំពង់ត្រាច សរុបចំនួន៧៨នាក់ នៅខេត្ត កំពត។

✽នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមា- ជិកក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។

✽ឯកឧត្តម **សាយ វណ្ណា** លេខាធិការគណៈកម្មការ ទី៥ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ និងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩។

-ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នាំយកថវិកា និងកញ្ចប់គ្រឿងឧប-

ភោគបរិភោគជូនប្អូនស្រីឈ្មោះ **គ្រឿង សំអឿន** ដែល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុង ហេតុការណ៍បាត់រលំអគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងប្រធានគណៈកម្មាធិការ ប្រជាជនខេត្តតែនិញស្តីពី មិត្តភាពសហប្រតិបត្តិការ នៅ ខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងថ្នាក់ដឹកនាំខេត្តស្វាយរៀង នៅខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៥វត្ត នៅឃុំប្រាំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ- កម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីរបស់កាកបាទក្រហមកម្ពុជា នៅខេត្ត បន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

-អមដំណើរឯកឧត្តម **តែ គឹមឃ្មុំ** ឧបនាយករដ្ឋមន្ត្រី នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចមសុទ្ធាវាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តឫស្សី ស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឌឹម ផន** លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តម្លូងខៀវ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តព្រៃទីង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ព្រមទាំងនាំយកសម្ភារៈមួយចំនួនចែក ជូនលោកតា លោកយាយ និងប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី២០

ខែកក្កដា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនមកពីស្រុកត្បូងឃ្មុំ ស្រុកក្រចេះ និងក្រុងស្ទឹងស្របចំនួន៣.១៤៨នាក់ ក្រោមអធិបតីភាពឯកឧត្តម **ជា សុផារ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភូមិទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី៦-៧ និងថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **មុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកោះកុង។

✽នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារប្រចាំឆមាសទី១ និងទិសដៅបន្តនៅខេត្តកំពង់ចាម។

✽នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធមហាកុដិ នៅវត្តឧត្តមមុន្នី ស្ថិតក្នុងភូមិស្រះឈូក ខេត្តព្រះវិហារ។

✽នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹទ្ធ គឹមស្រីលាន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការសាងសង់អគារសាលារៀនដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅសាលាបឋមសិក្សាកណ្តាលកោះត្បូង ស្ថិតក្នុងឃុំកោះសុទិន ខេត្តកំពង់ចាម។

✽នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹទ្ធ គឹមស្រីលាន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនព្រះវស្សា និងបច្ច័យទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការគ្រប់គ្រងបច្ចេកទេស និងវិធីសាស្ត្របង្រៀនដល់គ្រូខ្មែរឥស្លាម និងថ្នាក់ដឹកនាំខ្មែរឥស្លាមសរុបចំនួន២០០នាក់ ដែលមកពីខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ និងវិទ្យាល័យឯកជន នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ

២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅខេត្តព្រះសីហនុ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច ក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង ឃុំបឹងសាលាខាងត្បូង ឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច សរុបចំនួន៧៨នាក់ នៅខេត្តកំពត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

-ជូនដំណើរបងប្អូនសាសនិកឥស្លាមទៅបំពេញកាតព្វកិច្ចហាជីនៅប្រទេសអារ៉ាបប៊ីសាអ៊ូឌីតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។



✽នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **ឃឹម សែនី** ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅអាងទឹកបឹងស្នោ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

✽នាថ្ងៃទី៧ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ នៃស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះពិនិត្យការសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង នៅក្នុងបរិវេណ វិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ដើម្បីជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាលការងារអត្រា-

នុកូលដ្ឋាន ការកែតម្រូវអគ្គារវិទ្យាក្នុងអត្រានុកូលដ្ឋាន មូល
និធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយ
ភូមិ ឃុំ មានសុវត្ថិភាព នៅខេត្តប៉ៃលិន នាថ្ងៃទី១៧-១៨
ខែកក្កដា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ
សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរស្រះទឹក
និងបាននាំកូនឈើប្រណិតចំនួន៥០ដើម ដូចជាបេង
ក្រញូង និងផ្ទះ សម្រាប់ចូលរួមអបអរសាទរក្ខត្តិ នៅ
វត្តទេពប្រណម្យ ស្ថិតក្នុងភូមិភ្នំលន្ទៈ ឃុំអង្គប្រាសាទ ស្រុក
គិរីវង់ ខេត្តតាកែវ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេន
ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៨វត្ត នៅឃុំគោកពោធិ៍
ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ
២០១៩។

-នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេន
ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន៣វត្ត នៅឃុំប្រាំបីមុំ
និងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០១៩។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងស្ថានីយផលិត
ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យខេត្តកែប នៅទំនប់ទឹកប្រទាក់
ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃ
ទី៣ ខែកក្កដា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
រស់នៅក្បែរស្រះទឹក និងដាំកូនឈើពូជប្រណិតចំនួន៥០
ដើមដូចជា បេង ក្រញូង និងផ្ទះ ក្នុងឱកាសអបអរក្ខត្តិដាំ
ដើមឈើ នៅភូមិទួលសាង ឃុំអង្កោល ស្រុកដំណាក់ចង្កើរ
ខេត្តកែប នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះ-
សង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៩ក្នុងស្រុកដំណាក់ចង្កើរ

ខេត្តកែប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងមន្ត្រី បុគ្គលិក និងឈ្មួញ
យល់ការផ្តល់សេវាសុខាភិបាលព្រមទាំងដាំកូនឈើប្រណិត
រួមមាន បេង នាងនួន និងផ្ទះ នៅក្នុងបរិវេណមណ្ឌលសុខ-
ភាពអង្កោល និងដាក់អាបែតនៅតាមខ្ទង់ផ្ទះប្រជាពលរដ្ឋ
និងបាញ់ថ្នាំសម្លាប់មូសនៅតាមសាលារៀន នៅភូមិអំពែង
ឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី២២ ខែ
កក្កដា ឆ្នាំ២០១៩។

✽ឯកឧត្តម **សាយ មុនី** សមាជិកគណៈកម្មការទី៨
ព្រឹទ្ធសភា បានអញ្ជើញ៖

-អមដំណើរសម្តេចចៅហ្វាវង់រៀងជ័យអធិបតីស្រីង្គារ
គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរា-
ជវាំង ចុះពិនិត្យការដ្ឋានសាងសង់អគារសាលារៀនចំនួន
ពីរខ្ទង់ មាន៨បន្ទប់ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិ-
បូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សា និងនាំយកទៀន
ព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន៥វត្ត នៅ
ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែ
កក្កដា ឆ្នាំ២០១៩។

✽នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ស្នួល
លន់** សមាជិក លោកជំទាវ **ឯម ផលាមុនី** សមាជិកា
គណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី
រុក្ខទិវាជាតិ ក្រោមអធិបតីភាពឯកឧត្តម **យ៉ឹម តែនី** ឧប-
នាយករដ្ឋមន្ត្រី នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

✽នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ស្នួល
លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ
នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
ចំនួន៨វត្ត នៅវត្តខ្នាចត្រាច និងអញ្ជើញចូលរួមក្នុងពិធីបើក
វេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន
២០០នាក់ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកាគណៈកម្ម-
ការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ភូមិ
និងប្រជាពលរដ្ឋចំនួន២៣២នាក់ នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សានៅព្រះឥន្ទ្រកោសិ វត្តព្រះឥន្ទ្រ-
កោសា និងវត្តព្រះអង្គខ្មៅ ស្ថិតក្នុងក្រុងសៀមរាប ខេត្ត
សៀមរាប នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន២៧រូប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការឈ្វេងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

✽ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១០រូប បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងពិភាក្សាលើការងារមួយចំនួនដើម្បីត្រៀមរៀបចំលក្ខណៈកិច្ចប្រជុំភាពជាដៃគូសភាវាសី-អឺរ៉ុបលើកទី១១ (ASEP11) នាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ (ASEP11) នៅសាលសន្និសីទបាយ័ន រដ្ឋសភា។

✽ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមក្នុងកិច្ចប្រជុំសហភាពអន្តរសភា (IPU) នៅវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

- ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាវាសី-អឺរ៉ុបលើកទី១១ (ASEP) នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា

ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

- ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅវិមានរដ្ឋសភា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

✽ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធាន និងឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម **ម៉ឺន ថង** និងឯកឧត្តម **ស៊ីយ៉ា កែវ** សមាជិកព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

✽ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធាន ឯកឧត្តម **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ និងឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់លោក Niccolo Rinaldi ប្រធានអង្គភាពគោលនយោបាយក្រៅប្រទេសរបស់សភាអឺរ៉ុបស្តីពី បទពិសោធន៍ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាវាសី-អឺរ៉ុប នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

✽ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធាន និងឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី អបអរសាទរខួបលើកទី១៣០ នៃទិវាសភាអន្តរជាតិរបស់សហភាពអន្តរសភា ក្រោមទិសស្លោក១៣០ ឆ្នាំ នៃការផ្តល់អំណាចជូនសមាជិក សមាជិកាសភា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ឃួន សុដារិ** អនុប្រធានទី២ រដ្ឋសភា នៅវិមានរដ្ឋសភា។

✽ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាវាយកូនគោលដើម្បីរំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា នៅហ្គ្រេនឡំពេញ។

✽ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងទិវា បុណ្យជាតិបារាំង នៅស្ថានទូតបារាំង រាជធានីភ្នំពេញ។



✽ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ និងឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូល រួមក្នុងពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាក- បាទក្រហម និងអង្គចន្ទក្រហម ក្រោមអធិបតីភាពដ៏ខ្ពង់- ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋ- មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង។

✽ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អន ឆ័យ** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ ដាក់កូរ៉េនឆ្មារពិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេ- នីយ៍ឯក **អ៊ុល ណារី** មេបញ្ជាការនៃបញ្ជាការដ្ឋានការពារ អាកាស នៅគេហដ្ឋានផ្ទះលេខ៦២B ផ្លូវសំរោងអណ្តែត



បុរីពិភពថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានី- ភ្នំពេញ ។

✽ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល ខេត្តថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តព្រះវិហារ។

✽ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ហេង មូរ៉ា** សមាជិកគណៈកម្មការទី២ និងឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីប្រគេនទានព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៤វត្ត ក្រោមអធិ- បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៅវត្តសុវណ្ណារាម ហៅវត្ត “ថ្មី” ខេត្តក្បួងឃ្មុំ។

ការទទួលពាក្យបណ្តឹង

✽ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៧ករណី ធ្វើកំណត់បង្ហាញពាក្យ បណ្តឹងចំនួន៦ករណី ធ្វើលិខិតអនុរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៦ករណី និងបានទទួល លិខិតឆ្លើយតបអំពីការដោះស្រាយពាក្យបណ្តឹងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៣ករណី និងឆ្លើយតបទៅម្ចាស់ បណ្តឹងចំនួន៦ករណី កំពុងពិនិត្យសិក្សាចំនួន២ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកព្រឹទ្ធសភា ដើម្បីជ្រាបចំនួន៤ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស



✽ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទៅឈ្វេងយល់ អំពី ដំណើរការ និងនីតិវិធី នៃការគ្រប់គ្រងរបបសន្តិសុខ-សង្គម និងការអនុវត្តការងារជាក់ស្តែងរបស់គណៈកម្មាធិការ ក្រមសីលធម៌សម្រាប់សមាជិកព្រឹទ្ធសភាបារាំង នៅសា-ធារណរដ្ឋបារាំង។



✽ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន។

✽ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយរបស់សភាតំបន់ អាស៊ី (APA) នៅទីក្រុងអ៊ីស្តាហាន់ នៃសាធារណរដ្ឋតួរគី។

✽ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧



ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី សហ-គមន៍អាស៊ានក្នុងភាពជាដៃគូដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ។



✽ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាតំបន់សម្រាប់ សមាជិកសភាឆ្នាំ២០១៩ ស្តីពីពាណិជ្ជកម្មអន្តរជាតិ នៅ ប្រទេសសិង្ហបុរី។



✽ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ និងលោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការ ទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី Women Political Leader 2019 នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបង្កើនសមត្ថភាពមន្ត្រី
នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល**



ឯកឧត្តម អ៊ុំ សារីទ្ធ និងឯកឧត្តម យក់ ប៊ុនណា

នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម **យក់ ប៊ុនណា** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសនោះ ឯកឧត្តម **យក់ ប៊ុនណា** នាយកសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនអង្គពិធីថា វគ្គបណ្តុះបណ្តាលដែលបិទនាឱកាសនេះ មានសិក្ខាកាមចូលរួមចំនួន៣៧នាក់ នារីមានចំនួន១០នាក់ សិក្សារយៈពេល១២០ម៉ោង លើជំនាញការពង្រឹង "សមត្ថភាពមន្ត្រីជំនាញ

ក្នុងវិស័យបម្រើសេវាច្បាប់" និងការស្រាវជ្រាវ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រីឯវគ្គបណ្តុះបណ្តាលដែលនឹងត្រូវបើកនាពេលនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សិក្សាលើជំនាញ "ការពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងវិស័យបម្រើសេវារដ្ឋបាល ហិរញ្ញវត្ថុ អធិការកិច្ច សវនកម្ម និងទំនាក់ទំនងសាធារណៈ" មានសិក្ខាកាមចំនួន៣៧នាក់ ក្នុងនោះនារីមានចំនួន១៨នាក់។

ក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាលនៅផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងស្វែងរកគ្រប់មធ្យោបាយ ដើម្បីឱ្យមន្ត្រីរបស់ខ្លួនទទួលបានការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស លើមុខជំនាញតាមស្ថានភាពជាក់ស្តែង ក្នុងគោលដៅពង្រឹងសមត្ថភាពមន្ត្រីរាជការ សំដៅធានាដល់ការបម្រើសេវាជូនសមាជិកព្រឹទ្ធសភា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ និងអាចជឿទុកចិត្តបាន។ ម្យ៉ាងទៀត ដើម្បីឆ្លើយតបទៅនឹងគោលដៅជាសារវ័ន្ត នៃកំណែទម្រង់រដ្ឋ-



ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងពិធីបិទ និងបើកវគ្គ



ឯកឧត្តម អ៊ុំ សារីទ្ធ ទៀងថ្លែងសូន្យរកថា

បាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកនៃអភិបាលកិច្ចល្អ ក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺ ការលើក ទឹកចិត្ត ការផ្តល់ឱកាស និងជំរុញឱ្យមន្ត្រីរាជការអភិវឌ្ឍ សមត្ថភាព ដើម្បីធានាប្រកបដោយគុណភាព ប្រសិទ្ធភាព ការងារ។

ឯកឧត្តម អ៊ុំ សារីទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាល- ជ្រៅ ចំពោះថ្នាក់ដឹកនាំ សហការី និងសាស្ត្រាចារ្យទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ដែលជានិច្ចកាលជួយយកចិត្តទុក ដាក់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ នៃអគ្គលេខាធិការ-

ដ្ឋានព្រឹទ្ធសភា ដើម្បីឱ្យមានជំនាញកាន់តែច្បាស់លាស់ និងមានសមត្ថភាពបំពេញការងារជូនថ្នាក់ដឹកនាំរបស់ ព្រឹទ្ធសភា អោយបានកាន់តែល្អប្រសើរ។

ជាលទ្ធផលចំពោះវគ្គបណ្តុះបណ្តាលដែលបានបញ្ចប់ ទៅនេះ ឯកឧត្តម អ៊ុំ សារីទ្ធ សង្ឃឹមជឿជាក់ថា សិក្ខាកាម ទាំងអស់នឹងយកចំណេះដឹងនេះ ទៅអនុវត្តក្នុងការងារ របស់ខ្លួន ឱ្យកាន់តែល្អប្រសើរជាងមុន ប្រកបដោយគុណ- ភាព ប្រសិទ្ធភាព និងទុកចិត្តបានជូនព្រឹទ្ធសភា ហើយ នឹងអាចក្លាយទៅជាអ្នកជំនាញនាថ្ងៃអនាគត។ រីឯវគ្គដែល នឹងបើកថ្មីបន្តទៀតនេះ ពិតជាមានសារសំខាន់សម្រាប់ សិក្ខាកាមទាំងអស់គ្នា ដើម្បីឈ្វេងយល់ទទួលយកនូវ ចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យជំនាញ និងធ្លាប់មានបទពិសោធន៍ខ្ពស់ក្នុងវិស័យរដ្ឋបាលសាធា- រណៈ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងត្រូវគោរព វិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានខ្ជាប់ខ្ជួនសក្តិសម ជាមន្ត្រីរាជការ។

ក្នុងឱកាសនោះ គណៈអធិបតីបានផ្តល់កិត្តិយសចែក វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងថតរូប ទុកជាអនុស្សាវរីយ៍។

(អត្ថបទ៖ លោក វង់ សុជាតិ រូបភាព៖ គង់ យ៉ារីន)



ឯកឧត្តម អ៊ុំ សារីទ្ធ ថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាម

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំមូកសរុបលទ្ធផលការងារប្រចាំ
ខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងកិច្ចប្រជុំមូកសរុបប្រចាំខែមិថុនា

នារសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំមូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងខែមិថុនានេះ ថ្នាក់

ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីភាពជឿជាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ដោយបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ ស្របតាមតម្រូវការចាំបាច់ ជាក់ស្តែង ប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន។

នាខែមិថុនានេះដែរ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក៏បានចូលរួមអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រមទាំងពិធីបុណ្យជាតិផ្សេងៗទៀត និងបានប្រឹងប្រែងបំពេញការងារជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាយ៉ាងសកម្មលើសេវាទ្រទ្រង់មុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាចំនួន២លើក និងប្រជុំពេញអង្គព្រឹទ្ធសភាចំនួន១លើក។ ចំពោះមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ ចុះតាមមូលដ្ឋានដើម្បីឈ្វេងយល់អំពីសុខុមាលភាព ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅរាជធានី និងខេត្តនានា។



ទិដ្ឋភាពអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំមូកសរុបប្រចាំខែមិថុនា



ដោយឡែកមុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានពង្រីកការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញរបស់មន្ត្រីរាជការ ធ្វើឱ្យបរិស្ថានការងារកាន់តែល្អប្រសើរមួយកម្រិតទៀត ការតែងតាំងមន្ត្រីក្របខ័ណ្ឌជំហានទី១ ព្រមទាំងការទទួលបានផលប្រយោជន៍ផ្សេងៗទៀត ត្រូវបានគិតគូរអនុវត្ត នឹងការគិតគូរបណ្តុះបណ្តាលវប្បធម៌សភា វប្បធម៌រដ្ឋបាល វប្បធម៌នយោបាយ វប្បធម៌ធម្មនុញ្ញ និងវប្បធម៌ប្រជាធិបតេយ្យបន្ថែមទៀត ដើម្បីលើកកម្ពស់ចំណេះដឹង និងសមត្ថភាព។

ទន្ទឹមនឹងនេះ មុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ បានការកៀរគរដៃគូឧបត្ថម្ភគាំទ្រជំនួយពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ សំដៅអភិវឌ្ឍធនធាន មធ្យោបាយ និងហេដ្ឋា-

រចនាសម្ព័ន្ធឱ្យកាន់តែទំនើប និងទាន់ការរីកចម្រើនក្នុងតំបន់ និងពិភពលោក។ ជាពិសេស តាមរយៈការទទួលរថយន្តសម្ភារៈ និងគ្រឿងបរិក្ខារអេឡិចត្រូនិច ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើតបានលទ្ធភាព និងមធ្យោបាយថ្មីក្នុងនីតិកាលទី៤នេះ។

ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០១៩ ដោយឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងគុណភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់ តាមរយៈការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបណ្តុះបណ្តាលឯកទេស ការសិក្សាស្រាវជ្រាវបំពេញបន្ថែម ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាងគោលនយោបាយថ្មីៗ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីព្រឹទ្ធសភាឈានឆ្ពោះទៅរកការគ្រប់គ្រង និងការរ៉ាប់រងសេវាបានគ្រប់មុខ។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



ទិដ្ឋភាពប្រជុំបូកសរុបប្រចាំខែមិថុនា

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១
និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១

នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចាប់ពីអនុប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

នៅក្នុងកិច្ចប្រជុំនោះ អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គាធិការបានធ្វើសេចក្តីវាយការណ៍អំពី លទ្ធផលការងាររបស់ខ្លួនប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ព្រមទាំងផ្តល់ពេលវេលាសម្រាប់អ្នកចូលរួមអង្គប្រជុំ មានមតិយោបល់ បង្ហាញបញ្ហាប្រឈម ឬសំណូមពរនានា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពី ព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០១៩។ ជាមួយគ្នានោះ ឯកឧត្តមក៏បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ រួមមាន៖ លើកកម្ពស់ការផ្តល់សេវាទ្រទ្រង់លើមុខងារទាំង៥របស់ព្រឹទ្ធសភា ដោយផ្ដោតលើការស្រាវជ្រាវ និងពង្រឹងពង្រីកសមត្ថភាពមន្ត្រីក្នុងការស្រាវជ្រាវ បច្ចេកវិទ្យា ភាសាបរទេស ការគ្រប់គ្រង ដឹកនាំ

និងជំរុញការសហការគ្នាទាំងក្នុងស្ថាប័ន ក្រៅស្ថាប័ន និងក្រៅប្រទេសព្រមទាំងចូលរួមថែរក្សាបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ ការងារ ទឹកនៃដី និងធម្មជាតិ។

ការដឹកនាំឱ្យមានសុខដុមកម្ម និងប្រក្រតិកម្ម គួបផ្សំនឹងប្រសិទ្ធភាព ប្រសិទ្ធផល និងការសន្សំសំចៃ (3E's: Effectiveness, Efficiency, Economy) ការផ្តល់សេវាប្រកបដោយស្តង់ដារ ពេញចិត្ត ស្ងប់ស្ងាត់ សន្តិសុខ និងសុវត្ថិភាព (5S's: Service, Standard, Satisfaction, Serenity, Security and Safety) ហ៊ានគិតហ៊ានធ្វើ និងទទួលខុសត្រូវ មិនធ្វើតាមរបៀបដដែលៗ និងរៀនបន្ថែមជានិច្ច បើកចំហរ និងចែករំលែកគំនិត ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ របៀបធ្វើការជាក្រុម មានរបបប្រជុំទៀងទាត់ របបពិគ្រោះយោបល់ របបក្រើនរឿង របបទិទានគ្នាដោយស្ថាបនា ការវាស់វែងលទ្ធផលការងារម្នាក់ៗ និងអង្គភាពនីមួយៗ តាមរយៈសូចនាករ ការគោរពវិន័យ ឋានានុក្រម បទបញ្ជា ច្បាប់ ក្រមសីលធម៌ សុជីវធម៌ និងប្រពៃណីជាតិ។

ទន្ទឹមនឹងគ្នានោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដូចជា៖ ការធ្វើសកម្មភាពរបស់មន្ត្រីមួយចំនួនមានការថយចុះក្នុងពេលចង់ឡើងឋានៈទៅមុខទៀត អនុវត្តស្លៀកឯកសណ្ឋាន និងពាក់ស្បែកជើងរៀបរយចំណាត់ថ្លៃ ការគោរពម៉ោងពេលធ្វើការ ការដើរហើរពនេចរ ការចូលសិក្ខាសាលាមិនចប់ និងការគេចវេសមិនចូលប្រជុំ ឬរៀនសូត្រ ខ្វះស្មារតីចូលរួមការងារសង្គមបរិស្ថាន សន្សំសំចៃ រៀនសូត្រ ដកស្រង់ពិសោធន៍ និងការគ្រប់គ្រងមនុស្ស សម្ភារៈ បរិក្ខារ អនាម័យ បរិស្ថាន និងអគារ។ (អត្ថបទ៖ លោក អ៊ុក ប៉ូលីន រូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពចូលរួមប្រជុំបូកសរុបប្រចាំឆមាសទី១

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីលើជំនាញ
ការធ្វើរបាយការណ៍ឆ្លុះបញ្ចាំងលទ្ធផល**



ឯកឧត្តម ឡោក នាយ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការធ្វើរបាយការណ៍ឆ្លុះបញ្ចាំងលទ្ធផល ក្រោមអធិបតីភាពឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

ក្នុងឱកាសថ្លែងបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម **ឡោក នាយ** បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រី បុគ្គលិក ដែលជាគោលដៅមួយរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការផ្តល់សេវាជូនស្ថាប័ន ប្រកបដោយគុណភាព និងនិរន្តរភាព។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបន្តបើកវគ្គបណ្តុះបណ្តាលជាច្រើនទៀត ដើម្បីឱ្យមន្ត្រីរាជការមានសមត្ថភាពបន្ថែមទៀត ដូចជាសមត្ថភាពក្នុងការធ្វើរបាយការណ៍ឆ្លុះបញ្ចាំងពីលទ្ធផលការងារនេះជាដើម។

ឯកឧត្តម **ឡោក នាយ** បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបានយកចិត្តទុកដាក់រៀនសូត្រ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតពីគ្រូឧទ្ទេសនាម។ ឯកឧត្តមបានផ្តាំឱ្យដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាមួយនឹងការធ្វើរបាយការណ៍ឆ្លុះបញ្ចាំងពីលទ្ធផល ពីព្រោះថាការធ្វើរបាយការណ៍គឺមានសារៈសំខាន់ណាស់ ដែលនាំឱ្យការងារទទួលបាននូវភាពជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះ សិក្សាអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានសិក្ខាកាមចំនួន៣៥នាក់មកពីអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)



ឯកឧត្តម ឡោក នាយ ប្រគល់ប័ណ្ណថ្លែងអំណរគុណដល់អ្នកគ្រូឧទ្ទេសនាម



ឯកឧត្តម ឡោក នាយ ចតុបអនុស្សាវរីយជាមួយសិក្ខាកាម

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម **ស៊ីយ៉ា កែវ** សមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅឯគេហដ្ឋាន នាក្រុងបានលុង ខេត្តរតនគិរី។



✽ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាស្តីពី ការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពសមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសិលាស្តីពី ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ នៅសាលពិសេស វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកទាំង៣ និងអង្គភាពពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការត្រៀមសហការជាមួយនឹងរដ្ឋសភា ដើម្បីរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការសាងសង់អគារទីចាត់ការសាលាបឋមសិក្សាព្រែកតាវត្ត ស្ថិតក្នុងភូមិព្រែកតាវត្ត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីអ្នកគ្រប់គ្រងអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចាប់ពីអនុប្រធានការិយាល័យឡើង។



✽នារសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈប្រចាំឆមាសទី១ ព្រមទាំងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០១៩ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីមន្ត្រីបុគ្គលិកនៃអង្គភាពចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។



✽នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ីន វុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តដោយមានការអញ្ជើញចូលរួមពីមន្ត្រីបុគ្គលិកនៃអង្គភាពចំណុះឱ្យអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីនៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **លី វិធី** អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កូរ៉េនដ្ឋាគោរពវិញ្ញាណក្ខន្ធសពឧបាសក **ឃុត ឥន្ទសេរី** នាយកផ្នែកទំនាក់ទំនងនៃវិទ្យាស្ថានសភាកម្ពុជា(PIC) ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទះលេខ៥ ផ្លូវលំភូមិតាដៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



